



ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

របាយការណ៍

បូកសរុបលទ្ធផលការងារប្រចាំ ៩ខែ ឆ្នាំ ២០១៤ និងទិសដៅរដ្ឋប្បវេណី

ដើម្បីឈានទៅសម្រេចទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទប់ស្កាត់ភាពងាយរងគ្រោះនៅក្នុងសង្គម រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដែលប្រកាសដាក់ឱ្យប្រើដោយសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣។ ត្រង់មុំទី៣ និងមុំទី៤ នៃចតុកោណទី៤ ស្តីពីការអភិវឌ្ឍប្រព័ន្ធសុវត្ថិភាពសង្គម និងការជំរុញគោលនយោបាយជាតិប្រជាជន និងសមភាពយេនឌ័រ បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទក្នុងសង្គមជាពិសេស កុមារកំព្រា កុមារងាយរងគ្រោះ ស្ត្រី ជនចាស់ជរា ជនពិការ អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល។

ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេស ជនរងគ្រោះ និងងាយរងគ្រោះ ក្រសួង ស.អ.យ បានដាក់ចេញនូវយុទ្ធសាស្ត្រ ៣យ៉ាង និងកម្មវិធីអាទិភាពចំនួន ៨ចំណុច ដំបូងៗគឺ (ក).យុទ្ធសាស្ត្រ ៣យ៉ាង រួមមាន (១). បង្កើនប្រសិទ្ធភាពសេវាសុខុមាលភាពសង្គម (២). ពង្រឹងពង្រីកប្រព័ន្ធសន្តិសុខសង្គម និង(៣). ពង្រឹងសមត្ថភាពស្ថាប័ន និងកៀរគរប្រកបធនធានទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ និង(ខ).កម្មវិធីអាទិភាព ៨ចំណុច គឺ (១).អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះនិងងាយរងគ្រោះ និងកិច្ចការគ្រួសារ (២).អភិវឌ្ឍសុខុមាលភាពកុមារ និងយុវនីតិសម្បទា (៣).អភិវឌ្ឍសុខុមាលភាពជនពិការ (៤).អភិវឌ្ឍសុខុមាលភាពមនុស្សចាស់ (៥).អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល (៦).អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន (៧).បង្កើតប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា និង(៨).អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ។

ជាអាទិ៍ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៤នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាអនុវត្តសម្រេចបានលទ្ធផលដូចខាងក្រោម៖

I-លទ្ធផលការងារ

១.ការងារអាទិភាពទី ១

អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះនិងងាយរងគ្រោះ និងកិច្ចការគ្រួសារ

ក-ការងារសង្គ្រោះបន្ទាន់ដល់ក្រុមជនរងគ្រោះ និងងាយរងគ្រោះ

-បានសហការជាមួយអាជ្ញាធរខេត្ត កាកបាទក្រហមកម្ពុជា អង្គការជាតិ អន្តរជាតិ សប្បុរសជននានានាំយកអំណោយជួយដល់ជនរងគ្រោះដោយគ្រោះធម្មជាតិ និងជនក្រីក្រងាយរងគ្រោះចំនួន ៦.៣៦៥គ្រួសារ ក្នុងនោះ ខេត្តកំពតចំនួន ១.៤៩៩គ្រួសារ កែបចំចំនួន ១២៧គ្រួសារ កំពង់ចាមចំនួន ៧៤គ្រួសារ កំពង់ឆ្នាំងចំនួន ២.៣៥០គ្រួសារ កំពង់ស្ពឺចំនួន ៣០៣គ្រួសារ បន្ទាយមានជ័យចំនួន ៨២គ្រួសារ កណ្តាលចំនួន ១.៧៤២គ្រួសារ បាត់ដំបង ៩៤គ្រួសារ កំពង់ធំចំនួន ០៧គ្រួសារ មណ្ឌលគីរីចំនួន ៨៦គ្រួសារ និងខេត្តក្រចេះចំនួន ០១គ្រួសារ

-ក្រសួងបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ ជាស្បៀង និងសម្ភារៈផ្សេងៗដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះចំនួន ១.៩៥៩គ្រួសារ ក្នុងនោះ ខេត្តកែបចំចំនួន ០១គ្រួសារ ក្រចេះចំនួន ០៧គ្រួសារ បន្ទាយមានជ័យចំនួន ០៧គ្រួសារ និងខេត្តស្ទឹងត្រែងចំនួន ៩៧៤គ្រួសារ ស្វាយរៀងចំនួន ៩២គ្រួសារ ព្រៃវែងចំនួន ៨៦០គ្រួសារ និងខេត្តប៉ៃលិនចំនួន ១៨គ្រួសារ។ មិនតែប៉ុណ្ណោះ ជនរងគ្រោះ និងងាយរងគ្រោះប្រមាណ ៨.៣៨៧នាក់ បានទទួលអំណោយជាស្បៀង សម្ភារៈផ្សេងៗ ការស្នាក់នៅ ហូបចុក ថែទាំ ព្យាបាលសុខភាព និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិដទៃទៀត

-បានស្រង់ស្ថិតិប្រជាជនទីទំលក្រ និងរងគ្រោះមហន្តរាយផ្សេងៗសរុបប្រមាណ ៣៩.០៧៥គ្រួសារ ក្នុងនោះមាន រាជធានីភ្នំពេញចំនួន ១៣២គ្រួសារ ឧត្តរមានជ័យចំនួន ៣៤គ្រួសារ រតនគិរីចំនួន ១០៣គ្រួសារ កណ្តាលចំនួន ១៤.៤៩៤គ្រួសារ សៀមរាបចំនួន ១៥៧គ្រួសារ កំពតចំនួន ១.៥៩៥គ្រួសារ កែបចំចំនួន ១.៥៦៥គ្រួសារ កំពង់ស្ពឺចំនួន ៣០៤គ្រួសារ កំពង់ចាមចំនួន ៧៤គ្រួសារ កំពង់ធំចំនួន ៦៨គ្រួសារ កំពង់ឆ្នាំងចំនួន ១៨.៣២៨គ្រួសារ ស្វាយរៀងចំនួន ៩២គ្រួសារ ស្ទឹងត្រែងចំនួន ៩៧៤គ្រួសារ និងខេត្តបន្ទាយមានជ័យចំនួន ៨៩គ្រួសារ និងចុះស្រង់ស្ថិតិជនរងគ្រោះដែលស្លាប់

ដោយគ្រោះទឹកជំនន់ចំនួន ៤៦នាក់ ក្នុងនោះ មានខេត្តព្រៃវែងចំនួន ១៥នាក់ កំពង់ចាមចំនួន ១២នាក់ ក្រចេះចំនួន ០៧
នាក់ កំពង់ធំចំនួន ០៤នាក់ កណ្តាលចំនួន ០៣នាក់ ក្បួងឃុំចំនួន ០២នាក់ និងខេត្តស្ទឹងត្រែងចំនួន ០៣នាក់

-បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការពិគ្រោះយោបល់ដល់ជនរងគ្រោះមហន្តរាយទឹកជំនន់ ដោយមានអ្នកចូល
រួមចំនួន ៤៥នាក់

-ឯកឧត្តម **វង សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្ររង
គ្រោះដោយទឹកជំនន់ចំនួន ៧០០គ្រួសារ នៅស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម ដោយក្នុងមួយគ្រួសារ
ទទួលបាន មី ១កេស មុង ១ ក្រមា ១ កន្ទួល ១ គង់កៅស៊ូ ១ ត្រីខ ១ ឃ្នូ ទឹកស៊ីអ៊ីវ ១ដប និងថវិកា ៣០.០០០៛

-ឯកឧត្តម **វង សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ និងលោកជំទាវបាននាំនូវទំនំទានប្រគេនព្រះសង្ឃចំនួន ០៧
អង្គ និងមកពីវត្តចំនួន ០៦ នៅឃុំជាច ស្រុកកំបាយមារ ខេត្តព្រៃវែង ដោយក្នុង ០១វត្តប្រគេន ទៀនវស្សា ១គូ សាដក
១ អង្ករ ៥០គ.ក្រ កេសជ្ជៈ គ្រឿងឧបភោគបរិភោគនិងបច្ច័យ ២០ម៉ែនរៀល និងជូនជូនជីវិតម្នាក់ៗចំនួន ១០០០០៛។
ដោយឡែក វត្តព្រៃស្នួនឧបត្ថម្ភបច្ច័យ ១០លានរៀល សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត។ ទន្ទឹមនេះ បានជួប
សំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់ពលករដែលទើបត្រឡប់ពីប្រទេសថៃចំនួន ៦០០គ្រួសារ ដោយ
ក្នុង០១គ្រួសារទទួលបានសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកា ៥០០០០៛

-ឯកឧត្តម **វង សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ និងលោកជំទាវបានចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជា
ពលរដ្ឋក្រីក្រ ទុរគុណ និងរងគ្រោះដោយខ្យល់ព្យុះនៅឃុំកក់ ស្រុកពញាក្រែក ខេត្តក្បួងឃុំ ដោយគ្រួសារទុរគុណ
ក្នុងមួយគ្រួសារទទួលបានអង្ករ ៤០គ.ក មុង ១ ភួយ ១ កន្ទួល ១ គង់កៅស៊ូ ១ គ្រឿងឧបភោគបរិភោគ និងថវិកា
៣០០.០០០៛ គ្រួសាររលំផ្ទះឧបត្ថម្ភថវិកា ៥០០.០០០៛ លើសម្ភារៈ គ្រួសារសពកុមារដែលត្រូវជនរិកលចរិកសម្លាប់
ឧបត្ថម្ភថវិកា ៦០០.០០០៛ លើសម្ភារៈ និងឧបត្ថម្ភគ្រួសារសពប្រជាជនក្រីក្រចំនួន ០៤គ្រួសារ ផ្សេងទៀត ដោយ ក្នុង
មួយគ្រួសារទទួលបានអង្ករ ២០ គ.ក និងថវិកា ២០០.០០០៛ ដោយឡែក ជូនជីវិតម្នាក់ៗចំនួន ៧០នាក់ ដែលបានចូលរួម
ក្នុងពិធី ម្នាក់ៗទទួលបានថវិកា ១០.០០០៛។

ខ-ការងារជនអនាថា

-ស្រង់ស្ថិតិជនអនាថានៅតាមរាជធានី ខេត្តមួយចំនួន មានជនអនាថាសរុប ៧១១នាក់ ក្នុងនោះ រាជធានី
ភ្នំពេញចំនួន ៣៧៤នាក់ ខេត្តកំពង់ឆ្នាំងចំនួន ១៤នាក់ ព្រះសីហនុចំនួន ១៣នាក់ ស្វាយរៀងចំនួន ៨៤នាក់ តាកែវ
ចំនួន ២២នាក់ កោះកុងចំនួន ០១នាក់ កំពតចំនួន ០៩នាក់ កែបចំនួន ០១នាក់ ឧត្តរមានជ័យចំនួន ៣២នាក់ កណ្តាល
ចំនួន ៧៣នាក់ ពោធិ៍សាត់ចំនួន ១៣នាក់ និងខេត្តបន្ទាយមានជ័យចំនួន ៧៥នាក់

-បានស្រង់ស្ថិតិជនរិកលចរិកសរុបចំនួន ៤៤នាក់ ក្នុងនោះ មានរាជធានីភ្នំពេញចំនួន ១០ ខេត្តកំពតចំនួន ០៥
នាក់ កំពង់ឆ្នាំងចំនួន ២២នាក់ កែបចំនួន ០១នាក់ និងអង្គការទឹកចិត្តម្តាយចំនួន ០៦នាក់

-បានស្រង់ស្ថិតិជនចំណាកស្រុកសរុបចំនួន ២១២.៤៤៦នាក់ ស្រីចំនួន ១០០.១៦៨នាក់ ក្នុងនោះ មានខេត្ត
កំពង់ឆ្នាំងចំនួន ៧.៥១១នាក់ ស្វាយរៀងចំនួន ១៦៧នាក់ ព្រៃវែងចំនួន ១៨២.០២៧នាក់ ព្រះសីហនុចំនួន ០៥នាក់ ក
ណ្តាលចំនួន ៣.៤៥៤នាក់ កោះកុងចំនួន ៤.៤៤៥នាក់ ឧត្តរមានជ័យចំនួន ៩.៦៩៤នាក់ មណ្ឌលគីរីចំនួន ១១៧នាក់
និងខេត្តកំពង់ចាមចំនួន ៥.០២៦នាក់

-មន្ទីរ ស.អ.យ រាជធានីភ្នំពេញបានទទួលជនអនាថាចំនួន ៣៧៤នាក់ មកធ្វើការអប់រំ ពិគ្រោះយោបល់និង
បញ្ជូនទៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈពោធិ៍សែនជ័យចំនួន ២៨១នាក់ អង្គការមិត្តសំឡាញ់ចំនួន ២០នាក់ អង្គ
ការភាពញញឹមនៃកុមារចំនួន ១៧នាក់ និងធ្វើសមាហរណកម្មទៅសហគមន៍វិញចំនួន ៥៦នាក់។ ទន្ទឹមនេះ បានគ្រប់
គ្រងជនអនាថាគ្មានទីពឹងចំនួន ៧២នាក់ ស្រី ៤០នាក់

-បានផ្សព្វផ្សាយការធ្វើចំណាកស្រុកគ្មានសុវត្ថិភាពដល់ប្រជាពលរដ្ឋ អ្នករត់ម៉ូតូឌុប និងម៉ូតូកុងប៊ីនៅខេត្តកោះកុង
និងខេត្តកំពង់ចាម បានចំនួនសរុប ៤.៦៩៩នាក់

-បានចូលរួមសហការទទួលពលករចំណាកស្រុកមកពីប្រទេសថៃតាមច្រកអន្តរជាតិហ្វាយប៉ែតពីថ្ងៃទី០៦-២៩ ខែ
មិថុនា ឆ្នាំ២០១៤ ចំនួន ២០៦.១៥១ (ស្រី៦៣៥៨១នាក់ កុមារ១៦២២៣នាក់) តាមរយៈក្រុមការងារសម្របសម្រួល
ទទួលពលករ និងគ្រួសារពីប្រទេសថៃ

-គណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៣ និងលើក
ទិសដៅឆ្នាំ២០១៤ ដែលមានអ្នកចូលរួមចំនួន ៨៥នាក់ ស្រី ២៥នាក់

-រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ ៩៥ សសរ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការតែងតាំង
សមាសភាពគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា

-បានសហការជាមួយអង្គការជាតិ អន្តរជាតិ ជួយដល់ជនអនាថា កុមារអនាថាចំនួន ៦៥០នាក់។

គ-ការទប់ស្កាត់ការរីករាលដាលជំងឺហ៊ីវ អេដស៍

-បានស្រង់ស្ថិតិកុមាររងគ្រោះ និងរងផលប៉ះពាល់ដោយមេរោគអេដស៍ចំនួន ៧.៤៤៥នាក់ ក្នុងនោះ រាជធានីភ្នំពេញចំនួន ៦៧៩នាក់ ខេត្តតាកែវចំនួន ៤៧៩នាក់ បាត់ដំបងចំនួន ១.២០១នាក់ កំពង់ធំចំនួន ៧៨៦នាក់ កំពង់ស្ពឺចំនួន ២៩៧នាក់ កណ្តាលចំនួន ៧៨៧នាក់ កំពង់ឆ្នាំង៥២១នាក់ ព្រៃវែងចំនួន ១.០១២នាក់ បន្ទាយមានជ័យចំនួន ២៨៩នាក់ សៀមរាបចំនួន ៦៣០នាក់ កំពង់ចាមចំនួន ៥៤៨នាក់ និងខេត្តក្រចេះចំនួន ២១៦នាក់

-បានចុះអប់រំ សម្ភាសន៍ និងផ្តល់ប្រឹក្សាយោបល់ដល់ស្ត្រីបម្រើសេវាកំសាន្តសប្បាយនៅតាមរាជធានី ខេត្តមួយចំនួន

-អ្នកជំងឺអេដស៍ និងជនរងផលប៉ះពាល់ដោយសារមេរោគអេដស៍ ជំងឺអេដស៍ ចំនួន ២.១៣៨នាក់ បានទទួលអំណោយជាស្បៀង សម្ភារៈ ថវិកា សោហ៊ុយធ្វើដំណើរទៅពិនិត្យសុខភាព ប្រឹក្សាយោបល់ ថ្នាំពន្យារជីវិត បីបាច់ថែទាំសុខភាព ការស្នាក់នៅតាមមណ្ឌល និងមុខរបរខ្នាតតូច តាមរយៈ សប្បុរសជននានា អង្គការជាតិ និងអន្តរជាតិ។ ដោយឡែក មន្ទីរ ស.អ.យ ខេត្តកំពង់ចាមបាននាំកុមារកំព្រា និងកុមាររងផលប៉ះពាល់ដោយមេរោគអេដស៍សរុបចំនួន ១៥០នាក់ មកសំណេះសំណាល ពិសាអាហារ និងទស្សនាសិល្បៈសម្តែងក្នុងឱកាសចូលឆ្នាំថ្មីនៅរាជធានីភ្នំពេញ

-មន្ទីរ ស.អ.យ ខេត្តស្វាយរៀងបានបើកវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយបំណិនជីវិត ស្តីពីមេរោគអេដស៍ ជំងឺអេដស៍ ជំងឺកាមរោគនិងសុខភាពផ្លូវភេទ សុខភាពបន្តពូជដល់សិស្ស និងយុវជន មានអ្នកចូលរួមសរុបចំនួន ១៤១នាក់។

យ-ការងារកិច្ចការគ្រួសារ និងយេនឌ័រ

-បានចូលរួមកិច្ចប្រជុំ និងសិក្ខាសាលាផ្សេងៗ

-បានចូលរួមសិក្ខាសាលាប្រចាំតំបន់ ស្តីពីកិច្ចការពារសង្គម និងការវិភាគថវិកាឆ្លើយតបនឹងយេនឌ័រនៅប្រទេសឥណ្ឌូនេស៊ី

-បានរៀបចំទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១០៣ ក្រោមប្រធានបទ “សមភាពនៃការអប់រំមានសារសំខាន់ក្នុងកិច្ចអភិវឌ្ឍសង្គម” នៅទីស្តីការក្រសួង ស.អ.យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **វង សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ និងលោកជំទាវ **ហេង លៅ វង សុភ** និងមានការចូលរួមពីសំណាក់ស្ត្រីដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង ស.អ.យ សរុបចំនួន ៣០០នាក់ ដោយម្នាក់ៗទទួលបានសំពត់មួយ និងថវិកាចំនួន ៥០.០០០។ ដោយឡែក មន្ទីរ ស.អ.យ ខេត្តកំពង់ឆ្នាំងក៏បានប្រារព្ធទិវានេះផងដែរ

-បានរៀបចំប្រារព្ធទិវាអន្តរជាតិ ស្តីពីគ្រួសារ ១៥ឧសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **វង សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់គោលនយោបាយចំពោះគ្រួសារ ក្រោមប្រធានបទ “អភិវឌ្ឍន៍គ្រួសារជាគ្រឹះនៃការអភិវឌ្ឍជាតិ” ដោយមានតំណាងគ្រួសារកម្មករ កសិករ អាជីវករ និវត្តជន និងមន្ត្រីរាជការស៊ីវិលសរុបចំនួន ៤៥០នាក់ ដោយម្នាក់ៗទទួលបានអាវយីត១ សារុង ១ សាប៊ូ ១ដុំ ប្រាស់ដុសធ្មេញ និងថ្នាំដុសធ្មេញ និងថវិកា ១ម៉ឺនរៀល។ ដោយឡែក មន្ទីរ ស.អ.យ ខេត្តកណ្តាល បាត់ដំបង ព្រះសីហនុ កំពត ព្រៃវែង និងខេត្តកែបក៏ប្រារព្ធទិវានេះផងដែរ។

ខ-ការងារប្រឆាំងការជួញដូរមនុស្ស និងការធ្វើសហហារណាកម្មជនរងគ្រោះ

ខ-១-ការប្រឆាំងការជួញដូរមនុស្ស

-បានធ្វើជាគ្រូខ្មោចសក្តិបណ្តុះបណ្តាល ស្តីពីយុទ្ធសាស្ត្រប្រឆាំងអំពើជួញដូរមនុស្សនៅខេត្តកំពង់ស្ពឺ

-បាននិងកំពុងរៀបចំសេចក្តីព្រាងចុងក្រោយគោលការណ៍ណែនាំ ស្តីពីការកំណត់អត្តសញ្ញាណ និងការបញ្ជូនជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងរៀបចំសេចក្តីព្រាងសារាចរណែនាំអនុវត្តនីតិវិធីសហហារណាកម្មជនរងគ្រោះ ក្រោមជំនួយសមត្ថកិច្ចក្រសួង ស.អ.យ

-បានចេញប្រកាសលេខ ១២៧៤ ស.អ.យ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ ស្តីពី បទដ្ឋានអប្បបរមាថែទាំជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទដែលស្នាក់នៅក្នុងមជ្ឈមណ្ឌល និងរៀបចំឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ បទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស

-បានសហការជាមួយអង្គការ Winrock international និងអង្គការ UN-Ac បោះពុម្ពសៀវភៅបទដ្ឋានអប្បបរមាសម្រាប់ការថែទាំជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលចំនួន ៥០០០ ក្បាល និងបានចែកជូនដល់ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធចំនួន ១០០០ច្បាប់

-បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់បទដ្ឋានអប្បបរមាសម្រាប់ការថែទាំជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទដែលស្នាក់នៅក្នុងមជ្ឈមណ្ឌល នៅសណ្ឋាគារសាន់វ៉េ មានអ្នកចូលរួមចំនួន ៤៥នាក់

-សេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការកសាងមជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះដោយសារការជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះនៅខេត្តបន្ទាយមានជ័យរវាងក្រសួង ស.អ.យ និងប្រទេសថៃ ត្រូវបានពិនិត្យ កែសម្រួល និងបានបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីផ្តល់យោបល់ចុងក្រោយ

-មន្ទីរ ស.អ.យ ខេត្តប៉ៃលិនបានស្រង់ស្ថិតិស្រ្តីរកស៊ីផ្លូវភេទចំនួន ១០៨នាក់ (២៣ទីតាំង) និងបានប្រឹក្សាយោបល់ដល់ស្រ្តីបម្រើសេវាកម្មសប្បាយចំនួន ៦៨នាក់

-បានចូលរួមសិក្ខាសាលាអាស៊ាននៅប្រទេសប្រ៊ុយណេ ស្តីពីការលើកកម្ពស់ការទទួលបានយុត្តិធម៌សម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាក្នុងរឿងក្តីជួញដូរ ដែលមានអ្នកចូលរួមចំនួន ៣៩នាក់ មកពីប្រទេសជាសមាជិកអាស៊ាន និងបានចូលរួមសិក្ខាសាលាអនុតំបន់មេគង្គលើកទី០៥ ស្តីពីយុទ្ធសាស្ត្រក្នុងការការពារការជួញដូរមនុស្ស និងផ្លាស់ប្តូរទម្រង់សោធន៍ជាមួយប្រទេសក្នុងអនុតំបន់មេគង្គ (៦ប្រទេស) នៅព្រះរាជាណាចក្រកម្ពុជា ដែលមានអ្នកចូលរួមសរុប ៧៤នាក់

-បានរៀបចំកិច្ចប្រជុំ និងពិគ្រោះយោបល់ថ្នាក់ជាតិចំនួន ០៥លើក លើសេចក្តីណែនាំ ស្តីពីការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដែលមានអ្នកចូលរួមចំនួន ១១២នាក់ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរ ស.អ.យ រាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ និងស្ថានទូត

-បានរៀបចំវគ្គបណ្តុះបណ្តាលសាកល្បង លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការកំណត់អត្តសញ្ញាណ និងការបញ្ជូនជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទនិងសេចក្តីព្រាងឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ០២លើក នៅខេត្តសៀមរាប ដែលមានអ្នកចូលរួមចំនួន ៣៣នាក់។

១-២-ការងារសមាហរណកម្ម និងកិច្ចការពារជនរងគ្រោះ

-មន្ទីរ ស.អ.យ រាជធានី ខេត្តចំនួន ០៧ (រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ កំពត ក្រចេះ សៀមរាប ស្វាយរៀង និងខេត្តបន្ទាយមានជ័យ) បានសហការជាមួយអង្គការដៃគូ ដើម្បីជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ៣២០ករណី។ បានធ្វើការអប់រំ ណែនាំ ពិគ្រោះយោបល់ បញ្ជូនទៅស្ថានីតិសម្បទានិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាមមណ្ឌលអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិជាដៃគូចំនួន ១២៥ករណី ឆ្លើយតបករណីចំនួន ១៥ករណី បិទករណី ២ករណី សមាហរណកម្មទៅសហគមន៍វិញចំនួន ១៥១ករណី និងធ្វើការតាមដានបន្តចំនួន ២៧ករណី

-បានធ្វើមាតុភូមិនិរន្តរ៍ស្ត្រី និងកុមាររងគ្រោះចំនួន ១៣នាក់ ទៅប្រទេសវៀតណាមវិញ និងទទួលចំនួន ១២៣នាក់

-បានចុះតាមដានស្ត្រី និងកុមារជាជនជាតិវៀតណាមដែលរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ០៣នាក់ នៅខេត្តចំនួន ០២ គឺ ខេត្តសុខបាង និងខេត្តដុងខាត់នៃប្រទេសវៀតណាម

-បានសហការជាមួយអង្គការ IOM និងអង្គការពាក់ព័ន្ធ ទទួល និងសមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ១៤៦នាក់ ក្នុងនោះ ពីប្រទេសឥណ្ឌូនេស៊ីចំនួន ០៣នាក់ ម៉ាឡេស៊ីចំនួន ៣៣នាក់ ថៃចំនួន ១០៤នាក់ និងប្រទេសចិនចំនួន ០៦នាក់។

១-៣-ការងារមណ្ឌលសំបកដោយប៉ែត

-ទទួលជនរងគ្រោះដោយសារការជួញដូរ តាមរយៈការធ្វើមាតុភូមិនិរន្តរ៍ចំនួន ១១១នាក់ (ស្រី ៥៣នាក់) និងបានបញ្ជូនទៅស្នាក់នៅក្នុងអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិចំនួន ៥៥នាក់ អង្គការតំណក់ទឹកចំនួន ២៤នាក់ អង្គការគ្រួសារថ្មីប៉ោយប៉ែតចំនួន ១៣នាក់ អង្គការទស្សនៈពិភពលោកចំនួន ០៣នាក់ អង្គការកុមារវិភាគចំនួន ១០នាក់ និងត្រឡប់ទៅផ្ទះដោយខ្លួនឯងចំនួន ០៦នាក់

-បានផ្តល់សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដល់ជនរងគ្រោះនិរទេសពីប្រទេសថៃចំនួន ៦១នាក់ ដោយក្នុងម្នាក់ទទួលបាន ខោ ២ អាវយឺត ២ កន្សែងពោះគោ ១ ខោទ្រនាប់ ២ ស្បែកជើងផ្ទាត់ ១គូ សាប៊ូកក់សក់ ១ដប ថ្នាំដុសធ្មេញ ១ ប្រាសដុសធ្មេញ ១ សាប៊ូដុំ ១ សាប៊ូម្សៅ ១កញ្ចប់ និងថង់ដាក់សម្ភារៈ ១

-តាមដានអតិថិជនចំនួន ០៩ករណី។

២.ការងារសេវាសាងសង់

អភិវឌ្ឍសុខុមាលភាពកុមារ និងយុវនីតិសម្បទា

ក-ការងារសុខុមាលភាពកុមារ

-សិទ្ធិជាមូលដ្ឋានទាំង ៤ របស់កុមារត្រូវបានជ្រួតជ្រាបទៅក្នុងសហគមន៍ តាមរយៈកម្មវិធីផ្សព្វផ្សាយជាច្រើនរបស់រដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាលនានា

-បាននិងកំពុងពិនិត្យកែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបគោលនយោបាយចំពោះជនរងគ្រោះស្នាក់នៅក្នុងមជ្ឈមណ្ឌលរបស់រដ្ឋ

-បានសហការជាមួយអង្គការយូនីសេហ្វ អង្គការមិត្តកុមារកម្ពុជា អង្គការភាពញឿមនៃកុមារ អង្គការកុមារក្នុងគ្រួសារ និងអង្គការការីតាស រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះ

កុមារដល់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ មន្ត្រី ស.អ.យ ខេត្ត ក្រុង ស្រុក និងបុគ្គលិកអង្គការ នៅខេត្តកណ្តាល ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ ដែលមានអ្នកចូលរួមសរុបចំនួន ១៥៥៨នាក់

-បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យកុមារកំព្រា កុមាររងគ្រោះនិង ងាយរងគ្រោះ ដល់មន្ត្រីបង្គោលនៃរាជធានីខេត្តគោលដៅទាំង ០៥ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល បាត់ដំបង សៀមរាប និងខេត្តព្រះសីហនុ

-បានរៀបចំកសាងផែនទីមណ្ឌលកុមារកំព្រានៅរាជធានីខេត្តគោលដៅទាំង ០៥

-បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីគុណវិធីនៃអង្គការសុវត្ថិភាពកុមារដល់បុគ្គលិកអង្គការ ដែលមានអ្នកចូលរួមចំនួន ៣០០នាក់

-បានទទួលការរកិច្ចដំណើរទស្សនកិច្ចអនុរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងសង្គមកិច្ចនៃប្រទេសមីយ៉ាន់ម៉ាមក សិក្សាស្វែងយល់អំពីវិស័យសង្គមកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសុខុមាលភាពកុមារ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប

-បានធ្វើទស្សនកិច្ចសិក្សាអំពីស្តុកូនក្នុងប្រទេស និងស្តុកូនអន្តរប្រទេសនៅប្រទេសហ្វីលីពីន ពីថ្ងៃទី១៨-២៤ ខែ ឧសភា ឆ្នាំ២០១៤

ក-១-ការងារមជ្ឈមណ្ឌលកុមារកំព្រា និងការថែទាំកុមារ

-រហូតមកដល់បច្ចុប្បន្នមណ្ឌលកុមារកំព្រាមានចំនួន ២២៥កន្លែង បានទទួលកុមារកំព្រា ទារកកំព្រា កុមារពិការសរុបចំនួន ១១.៨៥៦នាក់ ក្នុងនោះមណ្ឌលរបស់រដ្ឋមាន ២២កន្លែង បានទទួលចិញ្ចឹមកុមារកំព្រាចំនួន ២.២៤៤នាក់។ កុមារកំព្រាសុទ្ធតែទទួលបានសេវាស្នាក់នៅ អប់រំ ចិញ្ចឹមបីបាច់ថែរក្សា បង្កលក្ខណៈឲ្យរៀនសូត្រចំណេះដឹងទូទៅ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងធ្វើសមាហរណកម្មទៅរស់នៅសហគមន៍វិញ។ មជ្ឈមណ្ឌលកុមារកំព្រារបស់រដ្ឋចំនួន ៣ កន្លែង បានទទួលការជួយឧបត្ថម្ភបន្ថែមពីសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនោះមាន៖ មណ្ឌលភៀនឃ្លាំង អង្គរ ១២តោន ប្រាក់ ២៤.០០០.០០០រៀល/ឆ្នាំ មណ្ឌលកម្ពុជា-បារាំង-ហុងគ្រី អង្គរ ១២តោន ប្រាក់ ១២លានរៀល/ឆ្នាំ និងមណ្ឌលកូលាបទី ៤ ទឹកប្រាក់ ១២លានរៀល/ឆ្នាំ។ ក្រៅពីការថែទាំក្នុង មណ្ឌលកុមារកំព្រា កុមារងាយរងគ្រោះជាច្រើនទៀត បានទទួលចិញ្ចឹមថែទាំ និងផ្តល់សេវាឧបត្ថម្ភផ្សេងៗទៀត នៅក្នុងសហគមន៍ដោយសាច់ញាតិ គ្រួសារធម៌ គ្រួសារចិញ្ចឹម នៅតាមវត្តអារាម និងតាមកម្មវិធី ផ្សេងៗទៀតរបស់អង្គការជាតិ និងអន្តរជាតិនានា

-បានចេញប្រកាសលុបឈ្មោះកុមារពីបញ្ជីបើកប្រាក់គោលនយោបាយចំនួន ១២១នាក់ និងប្រកាសបញ្ចូលកុមារឱ្យស្នាក់នៅក្នុងមណ្ឌលរដ្ឋ និងទទួលរបបគោលនយោបាយចំនួន ៧៣នាក់

-បានពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ

-ឯកឧត្តម **វង សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ បានចុះសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់កុមារកំព្រានៅបុរីកុមារមិត្តភាពកម្ពុជាបារាំងហុងគ្រី និងមណ្ឌលកុមារភៀនឃ្លាំងចំនួន ១៣៩នាក់ ដោយម្នាក់ៗទទួលបាន ខោអាវសិស្ស ១កំប្លោ សម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ និងថវិកា ១០.០០០៛ លោកគ្រូ អ្នកគ្រូចំនួន ១៥នាក់ ម្នាក់ៗទទួលបានថវិកា ៣០.០០០៛ ក្រុមប្រឹក្សាឃុំ ៣នាក់ ម្នាក់ៗទទួលបានថវិកា ១០០.០០០៛ ចំណែក មណ្ឌលបុរីកុមារមិត្តភាពកម្ពុជាបារាំងហុងគ្រីទទួលបាន អង្ករ ៣០០គ.ក សម្ភារៈផ្ទះបាយ គ្រឿងឧបភោគបរិភោគ និងថវិកា ៣.០០០.០០០៛ និងមណ្ឌលកុមារភៀនឃ្លាំងទទួលបានអង្ករ ២០០គ.ក សម្ភារៈផ្ទះបាយ គ្រឿងឧបភោគបរិភោគ និងថវិកា ២.០០០.០០០៛។

ក-២-ការងារកិច្ចការសេវាកុមារតាមសហគមន៍

-បានរៀបចំសេចក្តីព្រាងគោលនយោបាយស្តីពីក្រមសីលធម៌កិច្ចការពារកុមារ

-អង្គការកុតិសេប្រទេសជប៉ុនបានជួយឧបត្ថម្ភកងចំនួន ១.២០០គ្រឿង ដើម្បីចែកជូនកុមារកំព្រា និងកុមារក្នុងគ្រួសារក្រីក្រក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ

-បានរៀបចំប្រកាសស្តីពីការបង្កើត និងដាក់ឲ្យដំណើរការនូវប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃលើសេវាដែលផ្តល់ឲ្យកុមារកំព្រា និងកុមារងាយរងគ្រោះ។

ក-៣-ការងារថែទាំជំនួសចំពោះកុមារ និងអធិការកិច្ច

-បានរៀបចំគោលការណ៍ណែនាំ និងឧបករណ៍នានា សម្រាប់អនុវត្តប្រកាសស្តីពីនីតិវិធីអនុវត្តគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ

-បានសហការជាមួយអង្គការម្លប់ឬស្សីចុះធ្វើអធិការកិច្ចមណ្ឌលកុមារកំព្រាភៀនឃ្លាំង មានកុមារស្នាក់នៅចំនួន ១១៦នាក់ និងចុះស្រាវជ្រាវដល់លំនៅដ្ឋានផ្ទាល់របស់កុមារចំនួន ៤៥នាក់ ដែលមិនមែនជាកុមារកំព្រាឬកុមារក្រីក្ររងគ្រោះ

ដែលត្រូវស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាគៀនឃ្លាំង។ បានរៀបចំរបាយការណ៍ស្តីពីស្ថានភាពចុះប៉ាន់ប្រមាណគ្រួសាររបស់
កុមារកំព្រាដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាគៀនឃ្លាំងដើម្បីធ្វើសមាហរណកម្ម

- បានសម្របសម្រួល និងបង្រួបបង្រួមកុមារឲ្យទៅរស់នៅក្នុងគ្រួសារវិញចំនួន ២២នាក់
- បានចុះពិនិត្យ និងដោះស្រាយករណីជីសម្បទានរបស់មណ្ឌលអង្គការទ្រទ្រង់សម្ព័ន្ធភាពក្តីសង្ឃឹមកម្ពុជា ដែល
ត្រូវបែងចែកឲ្យទៅមន្ទីរ ស.អ.យ ខេត្តកំពត
- បានធ្វើអធិការកិច្ចមណ្ឌលថែទាំកុមារនៅរាជធានីភ្នំពេញ ខេត្តសៀមរាប កណ្តាល និងខេត្តបាត់ដំបង។

ក-៤-ការងារស្ម័គ្រចិត្តប្រទេស

- បានសម្របសម្រួលឲ្យជំនួសបរទេសធ្វើជាឪពុកម្តាយធម៌កុមារកម្ពុជា
- បានសម្របសម្រួល និងអន្តរាគមន៍ជូនឪពុកម្តាយធម៌ដែលមានបំណងនាំកូនធម៌កម្ពុជាទៅកំសាន្ត និងសម្រាក
ព្យាបាលជំងឺនៅក្រៅប្រទេស។

ក-៥-ការងារស្ម័គ្រចិត្តអន្តរប្រទេស

- បានរៀបចំផែនការសកម្មភាពឆ្នាំ២០១៤ របស់រដ្ឋបាលស្ម័គ្រចិត្តអន្តរប្រទេស
- បានទទួលរបាយការណ៍ស្តីពីការវិវឌ្ឍរបស់កុមារចំនួន ៩៩ករណី ក្នុងនោះ ទីភ្នាក់ងារអីតាលីចំនួន ៩៧ករណី
និងកាណាដាចំនួន ០២ករណី

-បានចូលរួមធ្វើបទបង្ហាញអំពីច្បាប់ ស្តីពីស្ម័គ្រចិត្តអន្តរប្រទេស ក្នុងវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីស្តីពីគោល
នយោបាយថែទាំជំនួសចំពោះកុមារ ស្ម័គ្រចិត្តក្នុងស្រុក និងស្ម័គ្រចិត្តអន្តរប្រទេស នៅខេត្តព្រៃវែង

-បានចេញប្រកាសលេខ ១៣៨ ស.អ.យ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ ស្តីពីការណែនាំអនុវត្តនីតិវិធីស្ម័គ្រ
អន្តរប្រទេសដោយសាច់ញាតិ និងប្រកាសលេខ ១៣៩ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ ស្តីពីការណែនាំអនុវត្តនីតិវិធីស្ម័
គ្រចិត្តអន្តរប្រទេសចំពោះកុមារដែលត្រូវការនូវការថែទាំពិសេស និងកុមារមានតម្រូវការពិសេស

-បានចេញប្រកាសលេខ ០០២ ស.អ.យ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ ស្តីពីការប្រើប្រាស់អក្សរកាត់ រូបសញ្ញា
និងគំរូក្បាលលិខិតរបស់អាជ្ញាធរស្ម័គ្រចិត្តអន្តរប្រទេស

-បានចេញប្រកាសលេខ ០០៣ ស.អ.យ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤ ស្តីពីការបង្កើតគណៈកម្មាធិការ
គ្រប់គ្រង និងចាត់ចែងប្រាក់វិភាគទានមនុស្សធម៌

-បានចេញប្រកាសលេខ ១២៣០ ស.អ.យ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ
របស់អាជ្ញាធរស្ម័គ្រចិត្តអន្តរប្រទេស

-បានរៀបចំរបាយការណ៍ ស្តីអំពីដំណើរការវិវឌ្ឍន៍ការងារស្ម័គ្រចិត្តអន្តរប្រទេស នៃព្រះរាជាណាចក្រកម្ពុជា ជូន
ឯកឧត្តម **គាត ឈន់** ឧបនាយករដ្ឋមន្ត្រីប្រចាំការ

-បានបោះពុម្ពសៀវភៅណែនាំស្តីពីនីតិវិធីពិនិត្យសំណុំឯកសារស្ម័គ្រចិត្តអន្តរប្រទេសចំនួន ១០០ច្បាប់

-បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានារបស់អាជ្ញាធរស្ម័គ្រចិត្តអន្តរប្រទេស ក្រោម
អធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **វង សួគ** រដ្ឋមន្ត្រីក្រសួង ស.អ.យ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានអ្នកចូលរួម
សរុបចំនួន ១៣០នាក់ ដែលជាតំណាងស្ថានទូត ទីភ្នាក់ងារ និងក្រសួង ស្ថាប័នពាក់

-បានបើកវគ្គបណ្តុះបណ្តាល ដល់មន្ត្រីរដ្ឋបាលស្ម័គ្រចិត្តអន្តរប្រទេស ស្តីពីការថែទាំកុមារដែលកំពុងរស់នៅក្នុងស្ថានភាព
ស្ម័គ្រចិត្តអន្តរប្រទេស ដោយមានគ្រូឧទ្ទេសមកពីអាជ្ញាធរស្ម័គ្រចិត្តអន្តរប្រទេស នៃព្រះរាជាណាចក្រថៃឡង់ដ៍

-បាននឹងកំពុងពិនិត្យ និងកែសម្រួលផែនការយុទ្ធសាស្ត្រឆ្នាំ២០១៤-២០១៨ របស់រដ្ឋបាលស្ម័គ្រចិត្តអន្តរប្រទេស

-បាននឹងកំពុងរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យ កុមារដែលជាកម្មវត្ថុស្ម័គ្រចិត្តអន្តរប្រទេស និងកុមារដែលត្រូវគេសុំ

-បានបកស្រាយ និងឆ្លើយតបពាក់ព័ន្ធនឹងស្ម័គ្រចិត្តអន្តរប្រទេស

-បានរៀបចំសេចក្តីព្រាង ស្តីពីកិច្ចសន្យារវាងរដ្ឋបាលស្ម័គ្រចិត្តអន្តរប្រទេសជាមួយទីភ្នាក់ងារស្ម័គ្រចិត្តអន្តរប្រទេស

-បានបង្ហោះសាកល្បងគេហទំព័ររបស់អាជ្ញាធរកណ្តាលស្ម័គ្រចិត្តអន្តរប្រទេស

-បានពិនិត្យ កែសម្រួលប្រកាសស្តីពីនីតិវិធីផ្តល់ការអនុញ្ញាតដល់ទីភ្នាក់ងារស្ម័គ្រចិត្តអន្តរប្រទេស

-បានពិនិត្យ កែសម្រួលកិច្ចព្រមព្រៀងស្តីពីការកំណត់ចំនួនទីភ្នាក់ងារស្ម័គ្រចិត្តអន្តរប្រទេស

-បានពិនិត្យ កែសម្រួលទម្រង់របស់ កុមារ អ្នកសុំ ទីភ្នាក់ងារ របាយការណ៍ក្រោយស្ម័គ្រចិត្ត និងនីតិវិធីស្ម័គ្រចិត្តអន្ត

ប្រទេស

-បានរៀបចំសេចក្តីប្រកាសជូនដំណឹងដល់ទីភ្នាក់ងារស្ម័គ្រចិត្តអន្តរប្រទេស ស្តីពីកិច្ចព្រមព្រៀងទ្វេភាគីដែលមាន
បំណងធ្វើប្រតិបត្តិការស្ម័គ្រចិត្តពីកម្ពុជា និងកំពុងស្នើសុំគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

-បានបញ្ជូនមន្ត្រីចំនួន ០៤នាក់ ទៅទស្សនកិច្ចសិក្សានៅប្រទេសហ្វីលីពីនដើម្បីដកស្រង់បទពិសោធន៍ ការងារស្តុកស្តុនអន្តរប្រទេស រយៈពេល ១សប្តាហ៍

-បានរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរដ្ឋបាលស្តុកស្តុនអន្តរប្រទេសចំនួន ៥វគ្គ ក្នុង នោះមាន វគ្គបណ្តុះបណ្តាលស្តីពីសិទ្ធិកុមារ ឧត្តមប្រយោជន៍របស់កុមារ ការធ្វើរបាយការណ៍សិក្សាអំពីកុមារ ជំនាញ ទំនាក់ទំនង និងវគ្គបណ្តុះបណ្តាលស្តីពីការប៉ាន់ប្រមាណគ្រួសារ

-ឯកឧត្តម **វង ឌុន** រដ្ឋមន្ត្រីក្រសួង ស.អ.យ បានដឹកនាំគណៈប្រតិភូទៅប្រទេសអ៊ីតាលី ដើម្បីទស្សនកិច្ច និង ចុះកិច្ចព្រមព្រៀងទ្វេភាគី កម្ពុជាអ៊ីតាលី ស្តីពីការកំណត់ចំនួនទីភ្នាក់ងារដែលធ្វើប្រតិបត្តិការស្តុកស្តុននៅព្រះរាជាណាចក្រ កម្ពុជា។

ខ-ការងារយុវនីតិសម្បទា

ខ-១-ការអប់រំ ទប់ស្កាត់កុមារ យុវជនប្រព្រឹត្តបទល្មើស និងសេពគ្រឿងញៀន

-កែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពីនីតិវិធី និងវិធានការនៃការព្យាបាល ការគ្រប់គ្រង និងការស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន

-បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីនីតិវិធីសម្រាប់វិធី សាស្ត្រស្តារនីតិសម្បទា និងការគ្រប់គ្រងវិធានការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

-បានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិជាតិសម្រាប់ការប្រយុទ្ធប្រឆាំង គ្រឿងញៀន

-បានរៀបចំសេចក្តីព្រាងប្រកាសអន្តរក្រសួងរវាងក្រសួង ស.អ.យ និងក្រសួងសុខាភិបាល ស្តីពីការបន្សាប និង ការព្យាបាលទាំងផ្លូវកាយ និងផ្លូវចិត្តដល់អ្នកញៀនគ្រឿងញៀន

-បានបញ្ជូនមន្ត្រីចំនួន ០៧នាក់ ទៅបណ្តុះបណ្តាលស្តីពីការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿង ញៀន នៅប្រទេសវៀតណាមចំនួន ០៦នាក់ និងប្រទេសថៃចំនួន ០១នាក់

-បាននិងកំពុងរៀបចំគោលការណ៍ណែនាំ ស្តីពីនីតិវិធីនៃការទទួលជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន

-បានសហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃ គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននៅសកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង សកលវិទ្យាល័យ មានជ័យ ខេត្តបន្ទាយមានជ័យ និងសកលវិទ្យាល័យអង្គរ ខេត្តសៀមរាប មានអ្នកចូលរួមសរុបចំនួន ៨៤៧នាក់

-បានធ្វើជាគ្រូខ្មែរ ស្តីពីការស្តារនីតិសម្បទាទាំងផ្លូវកាយ និងផ្លូវចិត្តរបស់ជនរងគ្រោះដោយសារការប្រើប្រាស់ គ្រឿងញៀនក្នុងសន្តិសុខភាពជាដៃគូក្នុងការអភិវឌ្ឍសុខភាពផ្លូវចិត្ត ថ្ងៃទី ០៤-០៥ ខែមិថុនា ឆ្នាំ២០១៤ នៅសណ្ឋាគារ កាំបូឌីយ៉ាណា

-បានចូលរួមសន្និសីទអាស៊ានឆ្នាំ២០១៤ ស្តីពីការព្យាបាលគ្រឿងញៀនគ្រឿងញៀន បញ្ចូលរយម និងឱកាសនាពេល អនាគត ថ្ងៃទី១១-១៣ ខែមិថុនា ឆ្នាំ២០១៤ នៅប្រទេសថៃ

-មន្ទីរ ស.អ.យ ខេត្តកំពតបានផ្សព្វផ្សាយការយល់ដឹងដល់សហគមន៍ ស្តីពីការទប់ស្កាត់ការប្រើប្រាស់គ្រឿង ញៀនដល់កុមារចំនួន ២២លើក មានអ្នកចូលរួមសរុបចំនួន ២២០០នាក់

-បានសហការជាមួយគម្រោងយុត្តិធម៌សហគមន៍ រៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការអនុវត្តគម្រោងភាពជា ដៃគូនៃជំនួយផ្នែកយុត្តិធម៌សហគមន៍នៅកម្ពុជា។

ខ-២-ការការពារអនីតិជន

-បាននិងកំពុងជំរុញសុំការឯកភាពពីទីស្តីការគណៈរដ្ឋមន្ត្រី លើសេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន

-បានសហការជាមួយអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ធ្វើការពាក់ព័ន្ធជាមួយអនីតិជនក្នុងពន្ធនាគារសរុបចំនួន ១២៤នាក់ ក្នុងនោះ ខេត្តស្វាយរៀងចំនួន ២២នាក់ និងព្រៃវែងចំនួន ០២នាក់

-បានសហការជាមួយអង្គការអ៊ីណូដូចុះសួរសុខទុក្ខ និងចែកអំណោយដល់កុមារតាមម្តាយ ស្ត្រីមានផ្ទៃពោះ នៅ ក្នុងពន្ធនាគារខេត្តសៀមរាប។

ខ-៣-ការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

-បានចេញប្រកាសបញ្ជូលជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនចំនួន ១៤២៣នាក់ (មជ្ឈមណ្ឌលជីវិតថ្មី ភ្នំបាក់បន្ទាយមានជ័យ ១៤០នាក់ មជ្ឈមណ្ឌលឱកាសខ្ញុំរាជធានីភ្នំពេញ ៦៩៧នាក់ មណ្ឌលពិភពនៃក្តីសង្ឃឹមខេត្ត បាត់ដំបង ៨៤នាក់ មណ្ឌលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ៨២នាក់ មជ្ឈមណ្ឌលកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ២៦៥នាក់ មជ្ឈមណ្ឌលស្តារនីតិសម្បទាខេត្តសៀមរាប ១២៧នាក់ និងមជ្ឈមណ្ឌលកងរាជអាវុធហត្ថ

ខេត្តព្រះសីហនុ ២៨នាក់) និងចេញប្រកាសបញ្ចេញជនរងគ្រោះចំនួន ១៤៤៣នាក់ (មជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់បន្ទាយ មានជ័យចំនួន ១១៤នាក់ មជ្ឈមណ្ឌលឱកាសខ្ញុំរាជធានីភ្នំពេញ ៧១៣នាក់ មណ្ឌលពិភពនៃក្តីសង្ឃឹមខេត្តបាត់ដំបង ១១៩នាក់ មណ្ឌលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ៨៤នាក់ មជ្ឈមណ្ឌលកងរាជអាវុធហត្ថខេត្តបន្ទាយ មានជ័យ ២៧៥នាក់ មជ្ឈមណ្ឌលស្ថានីតិសម្បទាខេត្តសៀមរាប ១១៦នាក់ និងមជ្ឈមណ្ឌលកងរាជអាវុធហត្ថខេត្តព្រះ សីហនុ ២២នាក់)។ គិតមកដល់ខែកញ្ញា ឆ្នាំ២០១៤នេះ មជ្ឈមណ្ឌលយុវនីតិសម្បទាទាំង ០៧កន្លែង បានទទួលជនរង គ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនចំនួន ២៤៥២នាក់។ ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនដែល ស្នាក់នៅក្នុងមណ្ឌលសុទ្ធតែទទួលបានការអប់រំ កែប្រែ ស្ថានីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈ

-បានធ្វើសមាហរណកម្មជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនទៅសហគមន៍វិញចំនួន ១៤៤៣ នាក់ នៅសល់ជាក់ស្តែងចំនួន ១០០៩នាក់

-បានចុះត្រួតពិនិត្យស្ថិតិ ស្ថានភាពរស់នៅ ការគ្រប់គ្រង ការស្ថានីតិសម្បទាអ្នកញៀនគ្រឿងញៀនដែលកំពុង ស្នាក់នៅក្នុងមជ្ឈមណ្ឌលស្ថានីតិសម្បទារបស់រដ្ឋទាំង ៧។

ខ-៤-ការស្ថានីតិសម្បទាអនីតិជនទំនាស់នឹងច្បាប់ក្នុងពន្ធនាគារសរុបចំនួន

-បានស្រង់ស្ថិតិអនីតិជនទំនាស់នឹងច្បាប់ក្នុងពន្ធនាគារសរុបចំនួន ៧៣នាក់ ក្នុងនោះ មានពន្ធនាគារខេត្តព្រៃវែង ចំនួន ០៦នាក់ កំពង់ចាមចំនួន ១២នាក់ និងពន្ធនាគារខេត្តសៀមរាបចំនួន ៥៥នាក់

-បានផ្តល់សេវាអប់រំក្រៅប្រព័ន្ធដល់អនីតិជនទំនាស់នឹងច្បាប់ក្នុងពន្ធនាគារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ២៣នាក់ មានជួសជុលម៉ូតូ ១៥នាក់ និងជួសជុលគ្រឿងអគ្គិសនី ០៨នាក់

-មន្ទីរ ស.អ.យ ខេត្តកំពង់ចាម បានចុះសួរសុខទុក្ខនិងប្រឹក្សាយោបល់ចំនួន ១៦ដង និងអប់រំក្រៅប្រព័ន្ធដល់អនីតិជន និងនីតិជននៅក្នុងពន្ធនាគារចំនួន ១៦នាក់

-មន្ទីរ ស.អ.យ ខេត្តកំពតបានផ្សព្វផ្សាយការយល់ដឹងដល់សហគមន៍ ស្តីពីការទប់ស្កាត់ការជួញដូរស្រ្តី និង កុមារចំនួន ០៨លើក មានអ្នកចូលរួមសរុបចំនួន ៨០០នាក់។

គ-ការងារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

-បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការពង្រឹងយន្តការការពារកុមារ ដែលមានអ្នកចូលរួម ចំនួន ៨០នាក់ មកពីក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល និងតំណាងកុមារ

-បាននឹងកំពុងរៀបចំបង្កើតអនុគណៈកម្មការចំនួន ០២ គឺអនុគណៈកម្មការច្បាប់ និងគោលនយោបាយពាក់ព័ន្ធ នឹងការការពារកុមារ និងអនុគណៈកម្មការពិនិត្យតាមដាន និងធ្វើរបាយការណ៍

-បានពិនិត្យការរចនាឯកសារច្បាប់ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការការពារកុមារ ដើម្បីបោះពុម្ពផ្សាយ

-ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារខេត្តតាកែវបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០១៤ និងទិសដៅអនុវត្តបន្ត

-បានរៀបចំពិធីមិទ្ធិញ្ញអបអរសាទរខួបលើកទី៦៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៣ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៤ ក្រោមប្រធានបទ “រួមគ្នាលុបបំបាត់អំពើហិង្សាលើកុមារ និងពង្រីកកិច្ចការសង្គមដើម្បីប្រយុទ្ធប្រឆាំងពលកម្មកុមារ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ **ម៉ែន សំរេន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គ មហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះ ពេជ្រ ដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃរដ្ឋសភា ព្រឹទ្ធសភា ក្រសួង ស្ថាប័ន អង្គទូត អង្គការជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ បុគ្គលិកថែទាំកុមារ សិស្សានុសិស្ស យុវជនសហភាពសហព័ន្ធ យុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយវិទ្ធិ កុមារពិការ កុមារអនាថា កុមារកំព្រា កុមារក្រីក្រតាម សហគមន៍ និងកូនមន្ត្រីរាជការសរុបចំនួន ២.៣៥០នាក់

-បានសម្របសម្រួលជាមួយក្រុមការងារដើម្បីកុមារក្រសួងព័ត៌មាន ដើម្បីរៀបចំវេទិកាកុមារតាមទូរទស្សន៍ សម្រាប់អបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៤

-បានរៀបចំវគ្គបំប៉នសមត្ថភាពលើសេចក្តីព្រាងសៀវភៅសិក្សាស្តីពីសិទ្ធិកុមារ មានអ្នកចូលរួមចំនួន ២៨នាក់ និងបានរៀបចំកិច្ចប្រជុំគណៈកម្មការដើម្បីពិនិត្យកែសម្រួលសេចក្តីព្រាងនេះ ដែលមានអ្នកចូលរួមចំនួន ១៩នាក់

-បានរៀបចំពិធីផ្សព្វផ្សាយគម្រោងស្តីពីការលើកកម្ពស់សហគមន៍កុមារមេត្រី តាមរយៈការអភិវឌ្ឍប្រព័ន្ធការ ការពារកុមារថ្នាក់ជាតិនៅព្រះរាជាណាចក្រកម្ពុជា ដែលមានអ្នកចូលរួមចំនួន ៧៤នាក់

- រៀបចំដាក់បញ្ចូលសូចនាករសិទ្ធិកុមារទៅក្នុង CamInfor របស់ក្រសួងផែនការ
- រៀបចំទស្សនាទានដើម្បីបង្កើតប្រព័ន្ធការពារកុមារនៅថ្នាក់ជាតិ
- បានចុះស្រាវជ្រាវ និងប្រមូលទិន្នន័យស្តីពីកុមារបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ នៅខេត្តកំពង់ស្ពឺ ព្រៃវែង កំពង់ធំ និងខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំព្រឹត្តិបត្រព័ត៌មានស្ថានភាពកុមារលេខ៣
- បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារដែលមានអ្នកចូលរួមចំនួន ៧៥នាក់
- បានរៀបចំ និងបោះពុម្ពសៀវភៅសិក្សាស្តីពីសិទ្ធិកុមារ
- បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងគម្រោងដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក និងមន្ត្រីលេខាធិការដ្ឋាន ក.ជ.ក ខេត្តកែប ដែលមានសិក្ខាកាមសរុបចំនួន ៤០នាក់
- ធ្វើបច្ចុប្បន្នភាពជាប្រចាំគេហទំព័រ ក.ជ.ក (www.cncc.gov.kh) មានអ្នកចូលទស្សនាមកពី ២៥ប្រទេស
- បានពិនិត្យ កែសម្រួលសេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្ត្រឆ្នាំ២០១៤-២០១៨ របស់ ក.ជ.ក
- បានរៀបចំកិច្ចប្រជុំគណៈកម្មការផែនការ និងរបាយការណ៍ជាតិ ស្តីពីកុមារ ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការជាតិដើម្បីកុមារ នៅសាលាខេត្តបាត់ដំបង ដែលមានអ្នកចូលរួមចំនួន ៣៤នាក់ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ
- រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៣៨២ អនក្រ.តក ស្តីពីតែងតាំងសមាសភាពក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ
- បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលា ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការរៀបចំថវិកាកម្មវិធី ដែលមានអ្នកចូលរួមចំនួន ៨៥នាក់
- បានសហការជាមួយក្រសួងផែនការ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការតាមដាន និងវាយតម្លៃ ដែលមានអ្នកចូលរួមចំនួន ៤៧នាក់
- បានរៀបចំសិក្ខាសាលា ស្តីពីការចាប់ផ្តើមរៀបចំផែនការជាតិអភិវឌ្ឍន៍កុមាររយៈពេល ១០ឆ្នាំ ២០១៥-២០២៥ ដែលមានអ្នកចូលរួមសរុបចំនួន ១១៤នាក់ មកពីក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធ ក.ជ.ក ថ្នាក់រាជធានី ខេត្ត និងតំណាងកុមារ
- បានរៀបចំវគ្គបណ្តុះបណ្តាលភាសាអង់គ្លេស ស្តីពីជំនាញក្នុងការសរសេរដល់មន្ត្រីអគ្គលេខាធិការដ្ឋាន ក.ជ.ក
- បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសស្តីពីការលុបបំបាត់អំពើហិង្សាលើស្ត្រី និងការលុបបំបាត់អំពើហិង្សាលើកុមារនៅក្នុងអាស៊ាន ដែលមានអ្នកចូលរួមសរុបចំនួន ៦៥នាក់ អញ្ជើញមកពីក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល និងតំណាងកុមារ
- បានរៀបចំសិក្ខាសាលា ស្តីពីការពង្រឹងការអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារថ្នាក់ខេត្តចំនួន ០២លើក នៅខេត្តកំពង់ចាម និងខេត្តសៀមរាប ដែលមានសិក្ខាកាមចូលរួមចំនួន ៩៤នាក់
- បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ ដើម្បីពិនិត្យ និងផ្តល់យោបល់ក្នុងការបែងចែកអនុសាសន៍ទៅតាមក្រសួង ស្ថាប័ននិងអង្គការពាក់ព័ន្ធ ដែលមានអ្នកចូលរួមសរុបចំនួន ១១៤នាក់ មកពីក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធ និងតំណាងកុមារ
- បានពិនិត្យ កែសម្រួលផែនការយុទ្ធសាស្ត្រឆ្នាំ២០១៤-២០១៨ របស់ ក.ជ.ក
- បានរៀបចំរបាយការណ៍ស្ថានភាពកុមារឆ្នាំ២០១៣ និងទិសដៅឆ្នាំ២០១៤
- បានចាត់គណៈប្រតិភូចំនួន ០៥នាក់ ដឹកនាំដោយលោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួង ស.អ.យ និងជាអនុប្រធាន ក.ជ.ក ទៅទស្សនកិច្ចសិក្សានៅទីក្រុងកាម៉ាន់ឌូ ប្រទេសនេប៉ាល់ កាលពីថ្ងៃទី២១-២៤ ខែឧសភា ឆ្នាំ២០១៤ ដើម្បីស្វែងយល់ពីការសម្របដោយសមត្ថភាព និងប្រសិទ្ធភាពនៃការអនុវត្តការងារទប់ស្កាត់អំពើហិង្សាលើកុមារ នៅក្នុងប្រទេសអាស៊ីខាងត្បូង ការធ្វើអន្តរាគមន៍របស់អន្តរស្ថាប័នឆ្លើយតបទៅនឹងអំពើហិង្សាលើកុមារ និងបង្កើនកិច្ចសហប្រតិបត្តិការនិងផ្សារភ្ជាប់ទំនាក់ទំនងរវាង ក.ជ.ក និង SAIEVAC ដើម្បីប្រយុទ្ធប្រឆាំងអំពើហិង្សាលើកុមារ។

ឃ-ការងារពហុវិស័យស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះ

- បានរៀបចំសិក្ខាសាលាពង្រឹងការអនុវត្តប្រព័ន្ធត្រួតពិនិត្យនិងវាយតម្លៃលើសេវាមូលដ្ឋានផ្តល់ឲ្យកុមារកំព្រា និងកុមារងាយរងគ្រោះ ដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្ត ក្រុង ស្រុក មន្ត្រី ស.អ.យ ស្រុក ក្នុងខេត្តចំនួន ០៤ រួមមានខេត្ត ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង និងខេត្តតាកែវ ដែលមានអ្នកចូលរួមចំនួន ១៥៨នាក់ ស្រី ៥៩នាក់

-បានចេញប្រកាសលេខ ៦០០ ស.អ.យ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការកែសម្រួលសមាសភាព និងតួនាទីភារកិច្ចរបស់ក្រុមការងារ ក.ជ.ក.វ និងប្រកាសលេខ ១២៦៧ ស.អ.យ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការបង្កើតក្រុមការងារមូលនិធិសកលដំណាក់កាលទី២ នៃក្រសួង ស.អ.យ

-បានចេញសេចក្តីសម្រេចលេខ ០០១ ស.អ.យ/ក.ជ.ក.វ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលលេខាធិការដ្ឋាន ក.ជ.ក.វ និងសេចក្តីសម្រេចលេខ ០០២ ស.អ.យ/ក.ជ.ក.វ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលសមាសភាពក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃសេវាមូលដ្ឋានផ្តល់ឲ្យកុមារកំព្រា និងកុមារងាយរងគ្រោះ

-បានរៀបចំផែនការសកម្មភាព និងផែនការថវិកាឆ្នាំ២០១៤ របស់ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តទាំង ៨

-បានបោះពុម្ព និងចែកផ្សាយប្រតិទិនឆ្នាំ២០១៤ ចំនួន ២០០ច្បាប់ ដល់សមាជិកថ្នាក់ជាតិ និងខេត្តគោលដៅទាំង ៦

-បានសហការជាមួយក្រសួងផែនការ សម្របសម្រួលប្រមូលទិន្នន័យកុមារកំព្រា និងកុមារងាយរងគ្រោះ ក្នុងប័ណ្ណសមធម៌ក្រីក្រកម្រិត១ និងក្រីក្រកម្រិត ២ ដើម្បីប៉ាន់ប្រមាណពីតម្រូវការសេវាចាំបាច់

-បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយបទដ្ឋាននិងគោលការណ៍ណែនាំ និងប្រព័ន្ធត្រួតពិនិត្យនិងវាយតម្លៃលើសេវាផ្តល់ឲ្យកុមារកំព្រា និងកុមារងាយរងគ្រោះ ដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តក្រុង ស្រុក មន្ត្រី ស.អ.យ ស្រុក បុគ្គលិកអង្គការ និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ សង្កាត់ (គ.ក.ន.ក) ក្នុងខេត្តក្រចេះ បាត់ដំបង និងខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមចំនួន ១៧៩នាក់

-បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការកសាងផែនការសកម្មភាព និងផែនការថវិកាលើវិស័យសង្គមកិច្ចដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគ និងផែនការអភិវឌ្ឍន៍របស់ស្រុក និងឃុំ សង្កាត់ និងការគាំទ្រដល់ស្ត្រី និងកុមារងាយរងគ្រោះនិងងាយរងគ្រោះដល់ក្រុមប្រឹក្សាស្រុក និងឃុំ សង្កាត់ នៅខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ធំ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ចាម និងខេត្តកណ្តាល

-បានសហការជាមួយអង្គការ HACC រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីបទដ្ឋាន និងគោលការណ៍ណែនាំសម្រាប់ការថែទាំ ការគាំទ្រ និងការការពារចំពោះកុមារកំព្រា និងកុមារងាយរងគ្រោះ នៅសណ្ឋាគារណាហ្គារ៉េល ដែលមានអ្នកចូលរួមចំនួន ៤៥នាក់

-បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រៀបចំសិក្ខាសាលា ស្តីពីការធ្វើបច្ចុប្បន្នភាពការតាមដាន និងវាយតម្លៃប្រចាំឆ្នាំ ដើម្បីបង្កើនប្រសិទ្ធភាពការអនុវត្តប្រព័ន្ធតាមដាន និងវាយតម្លៃឆ្ពោះទៅសម្រេចគោលដៅសូន្យបី ដែលមានមន្ត្រី ស.អ.យ ចូលរួមចំនួន ៤៥នាក់

-បានសម្របសម្រួលរៀបចំសិក្ខាសាលា ស្តីពីការបញ្ចូលទិន្នន័យស្នាក់នៅក្នុងមណ្ឌលរដ្ឋ និងអង្គការ ក្នុង Data Entry ដល់មន្ត្រី ស.អ.យ ខេត្តចំនួន ០៥

-បានធ្វើបច្ចុប្បន្នភាពព័ត៌មានគេហទំព័ររបស់ក្រុមការងារថ្នាក់ជាតិពហុវិស័យ ស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះ (ក.ជ.ក.វ) ដែលមានឈ្មោះថា www.novctf.gov.kh

៣. ការងារអាទិភាពទី៣

អភិវឌ្ឍសុខុមាលភាពជនពិការ

ក-ការងារក្រុមប្រឹក្សាសកម្មភាពជនពិការ

-រៀបចំវីដេអូខ្លី ស្តីពីពិការភាព ដោយផ្ដោតលើប្រធានបទចំនួន ០៨ គឺ ១.ការរើសអើងចំពោះជនពិការ ២.ការអប់រំសម្រាប់ជនពិការ ៣.ជីវភាពរស់នៅសម្រាប់ជនពិការ ៤.ការសម្រេចចិត្តដោយសេរីរបស់ជនពិការ ៥.សមភាពយេនឌ័រចំពោះជនពិការ និងកុមារ ៦.គោលនយោបាយ និងការស្តារលទ្ធភាពពលកម្មជូនជនពិការ ៧.ការងារសម្រាប់ជនពិការ និង៨.ការចេញចូលតាមទីកន្លែងសាធារណៈសម្រាប់ជនពិការ

-បានសហការជាមួយមូលនិធិជនពិការអង្គការ JICA និងសមាគមអតីតកម្មសិក្សាការី (JICA-AC) ចុះពិនិត្យនិងវាយតម្លៃទៅលើគម្រោងរទេះរុញដែលបានបែងចែកដល់មណ្ឌលស្តារលទ្ធភាពពលកម្មទាំង ៩កន្លែង និងអង្គការចំនួន ៧

-ចុះស្រង់ស្ថិតិជនពិការដែលកំពុងបម្រើការងារនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន

-បានរៀបចំបទបង្ហាញក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជាសភាអឺរ៉ុបលើកទី៨ នៅទីក្រុងប្រ៊ុយសែល នៃប្រទេសបែលស៊ិក ស្តីពី របាយការណ៍ស្តីពីការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិជនពិការនៅកម្ពុជា

-សហការជាមួយគណៈកម្មការគម្រោង APCD/JAIF ដើម្បីអនុវត្តគម្រោងបរិស្ថានគ្មានពិការភាពនៅឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្តាល

-បានរៀបចំប្រកាសលេខ ០០២ កសជ.ប្រក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់រាជធានី ខេត្ត និងប្រកាសលេខ ០០១ កសជ.ប្រក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាសកម្មភាពជនពិការនៅតាមក្រសួង ស្ថាប័ន

-បានរៀបចំទម្រង់សំណួរដើម្បីវាយតម្លៃទៅលើការអនុវត្ត ស្តីពីការងារជនពិការនៅតាមសហជីព នៅតាមសហគ្រាស និងរោងចក្រនានា និងកម្រងសំណួរស្តីពីការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ នឹងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ នៅក្នុងអង្គការមិនមែនរដ្ឋាភិបាល និងនៅតាមក្រសួងនានា

-បានរៀបចំពិធីសម្ពោធគម្រោង “ការកសាងគំរូអាជីវកម្ម សម្រាប់ការងាររបស់ជនពិការ” របស់មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ (PPCIL) នៅសណ្ឋាគារអាំងទែកង់ទីណង់គាល់

-បានរៀបចំពិធីសំណេះសំណាល ដើម្បីអបអរសាទរទិវាជនពិការដោយសេរី និងជនពិការអូទីស៊ីម នៅបរិវេណមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម **ហេង តៃត្រី** រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមានការចូលរួមពីសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងអង្គការជាតិ អន្តរជាតិ និងបងប្អូនជនពិការ សរុបប្រមាណ ៤០០នាក់។ ក្នុងទិវានោះ ក៏មានការរៀបចំការប្រកួតកីឡា ដើម្បីបង្ហាញពីសមត្ថភាពរបស់បងប្អូនជនពិការខ្សោយសតិបញ្ញាផងដែរ

-បានសម្របសម្រួលបញ្ជូនជនពិការខ្សោយសតិបញ្ញា ចំនួន ០២រូប និងអ្នកថែទាំ ០១រូប ដើម្បីចូលរួមហោស្រពតន្ត្រីជនពិការខ្សោយសតិបញ្ញា នៅសាលាឈ្មោះរដ្ឋកូរ៉េ

-បានរៀបចំ បោះពុម្ព និងចែកផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីការភាព ២០១៤-២០១៨

-បានរៀបចំពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការភាពឆ្នាំ២០១៤-២០១៨ និងពិធីគម្រប់ខួប ៥ឆ្នាំនៃច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាលាពិពណ៌ និងសន្និបាតកោះពេជ្រ

ខ-ការងារសុខុមាលភាពជនពិការ

-បាននិងកំពុងរៀបចំបទប្បញ្ញត្តិ និងគោលការណ៍សម្រាប់អនុវត្តការងាររដ្ឋបាលសិទ្ធិជនពិការ

-រៀបចំនីតិវិធី និងលិខិតស្នាមផ្សេងៗដែលពាក់ព័ន្ធនឹងរដ្ឋបាលសិទ្ធិជនពិការ

-បានពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបគោលនយោបាយចំពោះជនពិការដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលរបស់រដ្ឋ

-បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី២ ឆ្នាំ២០១០-២០១៣ និងបន្តអាណត្តិទី៣ ឆ្នាំ២០១៤-២០១៧ របស់គណៈកម្មការជាតិស្នើសុំស្បៀងស្បៀមអូឡាំពិកកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **វង សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ នៅទីស្តីការក្រសួង ស.អ.យ

-កីឡាករជនពិការកម្ពុជាបានចូលរួមប្រកួតកីឡាអាស៊ានបារ៉ាហ្គេមនៅប្រទេសភូមា ដោយទទួលជោគជ័យយ៉ាងត្រចះត្រង់ ដោយក្នុងនោះ ទទួលបានមេដាយមាសចំនួន ០៤ ប្រាក់ចំនួន ១១ និងសំរិទ្ធិចំនួន ១៧

-រៀបចំនីតិវិធីសម្រាប់ធ្វើអធិការកិច្ចតាមក្រសួង ស្ថាប័នពាក់ព័ន្ធ ស្តីពីការជ្រើសរើសជនពិការចូលបម្រើការងារ

-បានចូលរួមសន្និសីទអាស៊ានលើកទី១ ស្តីពីការងារស្តារលទ្ធភាពពលកម្មនៅសហគមន៍ ពីថ្ងៃទី១៧-១៩ ខែកញ្ញា ឆ្នាំ២០១៤ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី

-បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការបូកសរុបលទ្ធផលការងារស្តារលទ្ធភាពនៅសហគមន៍ប្រចាំឆ្នាំ២០១៤ និងទិសដៅអនុវត្តបន្ត។

គ-ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ

-បានចុះអប់រំ ផ្សព្វផ្សាយ ស្តីពីជំងឺយូង និងហង់សិនដល់កម្មករ កម្មការិនីនៅតាមរោងចក្រសហគ្រាសចំនួន ១២រោងចក្រ ដោយបានបណ្តុះបណ្តាលសិក្ខាកាមចំនួន ៣៥៦នាក់ ចែកខិតបំណុលចំនួន ៣៩.៥២០សន្លឹក និងចែកនៅតាមសហគមន៍បានចំនួន ២.៥០០សន្លឹក

-មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ និងបន្ទាយព្រាបបានបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនពិការបានចំនួន ១៦៣នាក់ ស្រី ៣៨នាក់ លើ ៧មុខជំនាញ ក្នុងនោះ មានជំនាញកសិកម្មចំនួន ២២នាក់ អេឡិចត្រូនិចចំនួន ៤២នាក់ ជួសជុលម៉ាស៊ីនចំនួន ៣២នាក់ កាត់ដេរសម្លៀកបំពាក់ចំនួន ៣២នាក់ ជួសជុលម៉ូតូចំនួន ១៥នាក់ កាត់ដេរស្បែករឹងចំនួន ០៧នាក់ ចម្លាក់ចំនួន ០៤នាក់ និងផ្នែកជួសជុលទូរស័ព្ទចំនួន ០៩នាក់។ ទន្ទឹមនេះ បានដោះស្រាយការងារ និងមុខរបរជូនជនពិការបានចំនួន ៩១នាក់

-បាននិងកំពុងរៀបចំលិខិតបទដ្ឋានសម្រាប់ការអនុវត្តអនុក្រឹត្យស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ

-អនុវត្តតាមអនុក្រឹត្យលេខ ១០៨ អនក្រ.បក ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១០ ស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ (២%សម្រាប់ក្រសួងស្ថាប័នរដ្ឋ និង១%សម្រាប់វិស័យឯកជន) គិតមកដល់ឆ្នាំ២០១៣នេះ ក្រសួង ស្ថាប័នរដ្ឋចំនួន ៣៣ បានទទួលជនពិការចំនួន ២៤៦០នាក់ ស្មើ ១.២៦% នៃផែនការចូលបម្រើការងារ។

ឃ-ការងារមូលនិធិជនពិការ (ម.ជ.ព)

-បានប្រជុំក្រុមប្រឹក្សាភិបាលចំនួន ០៩លើក

-ធ្វើបច្ចុប្បន្នភាពគេហទំព័រមូលនិធិជនពិការ ដែលមានឈ្មោះថា www.pwdf.gov.kh

-ចេញប្រកាសស្តីពីការតែងតាំងមន្ត្រីរាជការនៃ ម.ជ.ព ចំនួន ១៥នាក់ និងលុបចំនួន ០៣នាក់

-បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអ្នកនាំពាក្យមូលនិធិជនពិការ និងសេចក្តីសម្រេច ស្តីពីការបង្កើតអនុគណៈកម្មការ និងក្រុមការងារគ្រប់គ្រងរបបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍សម្រាប់ថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់

-បានកែទម្រង់ផែនការសកម្មភាព និងផែនការលទ្ធកម្មឆ្នាំ២០១៤

-បានរៀបចំសិក្ខាសាលា ស្តីពីពិធីប្រកាសជាផ្លូវការនៃការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រឆ្នាំ២០១៤-២០១៨ ពិធីប្រគល់ត្រាដល់សាខា ម.ជ.ព រាជធានី ខេត្ត និងសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ និងទិសដៅអនុវត្តបន្ត របស់ ម.ជ.ព

-បានទស្សនកិច្ចសិក្សានៅប្រទេសហ្វីលីពីន ស្តីពីការបង្កើនលទ្ធភាពក្នុងការទទួលបានគុណភាពនៃសេវាស្តារនៅក្នុងបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិច

-បានរៀបចំសមាសភាពគណៈកម្មការគ្រប់គ្រងរបបគោលនយោបាយចំពោះជនពិការក្រីក្រ នៅតាមសហគមន៍នៅតាមរាជធានី ខេត្តចំនួន ១២ រួមមាន រាជធានីភ្នំពេញ កំពង់ចាម បន្ទាយមានជ័យ សៀមរាប ព្រៃវែង ក្រចេះ កណ្តាល ពោធិ៍សាត់ មណ្ឌលគិរី ប៉ៃលិន ព្រះវិហារ និងខេត្តស្វាយរៀង

-បានរៀបចំសេចក្តីព្រាងឈុតអប់រំខ្លី ការជ្រើសរើសជនពិការចូលបម្រើការងារ

-បានចុះសិក្សាស្រាវជ្រាវពិនិត្យវិធីនៃការផ្តល់សេវាស្តារនៅក្នុងមជ្ឈមណ្ឌល និងនៅតាមសហគមន៍ នៅខេត្តកំពង់ស្ពឺ និងឃុំកណ្តាល ឃុំអណ្តូងទឹក ឃុំថ្មស ក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង

-បានចុះអធិការកិច្ច ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ចំណូលចំណាយនៅមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង សាលាបណ្តុះបណ្តាលបច្ចេកទេសអរយវៈសិប្បនិម្មិត និងរណបកម្មជាតិភ្នំពេញ និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ

-បានចុះអធិការកិច្ច ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីវត្តមានដើមនៅរោងចក្រផលិតឧបករណ៍អរយវៈសិប្បនិម្មិត និងរណប និងអធិការកិច្ចសម្ភារៈព្យាបាលដោយចលនាដែលមូលនិធិហាន់ជាបានប្រគល់ជូនអង្គការអតីតយុទ្ធជនអន្តរជាតិកម្ពុជា

-បានប្រមូលប្រាក់ពីហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការពី ១៣៩ទីតាំង ស្មើ ១៤៧ហិប នៅតាមទីតាំងនានា ក្នុងរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដែលមានប្រាក់កម្ពុជាចំនួន ២៣.៩៧៩.៩០០ ប្រាក់រៀតណាមចំនួន ២.៥៣១.៥០០ដុល្លារ ប្រាក់ចិនចំនួន ៥៥៩យ៉ង់ ប្រាក់ថៃចំនួន ៥.៨៤០បាត ប្រាក់ម៉ាឡេស៊ីចំនួន ១៦៤រឹងហ្គីត ប្រាក់សិង្ហបុរីចំនួន ២២ដុល្លារ ប្រាក់ប្រុយណេចំនួន ៥ដុល្លារ ប្រាក់អូស្ត្រាលីចំនួន ៥ដុល្លារ ប្រាក់ហ្វីលីពីនចំនួន ១០០ប៉េសូ ប្រាក់កូរ៉េចំនួន ១៦.០០០រ៉ូន និងប្រាក់អាមេរិកចំនួន ១.០៦៩ដុល្លារអាមេរិក។

ឃ-១-ការផ្តល់សេវាស្តារលទ្ធភាពពលកម្មជនពិការ

-ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៤នេះ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម និងរោងជាងទាំង ១៥កន្លែង បានផ្តល់សេវាស្តារលទ្ធភាពគ្រប់ប្រភេទជនពិការបានចំនួន ៥៩.២៨៦នាក់ ក្នុងនោះ ស្រី ២៤.៥៣៦នាក់ និងជនពិការដោយសារមិនចំនួន ៨.៨៨០នាក់។ ទន្ទឹមនេះ ជនពិការដែលមកទទួលសេវាពីមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មដោយឥតគិតថ្លៃ ព្រមទាំងបានទទួលការឧបត្ថម្ភជាប្រាក់អាហារ និងថ្លៃធ្វើដំណើរទៅមកផងដែរ

-បានផលិតឧបករណ៍សិប្បនិម្មិត និងរណបចំនួន ៩.៣៥៣គ្រឿង និងបែងចែកទៅតាមមជ្ឈមណ្ឌលស្តារចំនួន ៩.៩៤២គ្រឿង។

ឃ-១-១-ការស្តារលទ្ធភាពពលកម្មកាយសម្បទា

បានផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន ២០.៦៣៦នាក់ ស្រីចំនួន ៥.១៤៦នាក់ និងជនពិការ ដោយសារមិនចំនួន ៨.៨៨០នាក់

-បានរៀបចំ និងដំណើរការប្រព័ន្ធគ្រប់គ្រងសន្និធិ (Stock Management System - SMS) គ្រប់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាជំនាន់ ខេត្ត និងប្រព័ន្ធគ្រប់គ្រងទិន្នន័យជនពិការទទួលសេវាស្តារលទ្ធភាពពលកម្ម (Patient Management System - PMS4) ។

២៥-១-២-ការស្តារលទ្ធភាពពលកម្មវេជ្ជសាស្ត្រ

បានផ្តល់សេវាស្តារវេជ្ជសាស្ត្រជូនជនពិការចំនួន ៣៨.៦៥០នាក់ ស្រីចំនួន ១៩.៣៩០នាក់។

៤.ការងារអធិការកិច្ច

អភិវឌ្ឍសុខុមាលភាពមនុស្សចាស់

-គិតមកដល់ខែកញ្ញា ឆ្នាំ២០១៤នេះ សមាគមមនុស្សចាស់សរុបចំនួន ៥៦៩សមាគម និងសមាជិកសរុបចំនួន ១៨៣.៤៣១នាក់ ត្រូវបានបង្កើតនៅតាមរាជធានី ខេត្តទាំង ២៥ សំដៅជួយគ្នាទៅវិញទៅមកនៅតាមសហគមន៍ សកម្មភាពសំខាន់ៗរបស់សមាគមគឺការចុះសួរសុខទុក្ខសមាជិកមានជំងឺ ការរៀបចំបុណ្យសព និងការលើកកម្ពស់សុខុមាលភាព

-បានចុះផ្សព្វផ្សាយ ណែនាំ ស្តីពីការបង្កើត និងគ្រប់គ្រងសមាគមមនុស្សចាស់នៅតាមរាជធានី ខេត្ត

-បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយមនុស្សចាស់ព្រឹទ្ធាចារ្យនៅតាមរាជធានី ខេត្ត ព្រមទាំងបានផ្តល់អំណោយជាវត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួន

-សិក្សាស្រាវជ្រាវ រៀបចំកែសម្រួលគោលនយោបាយជាតិសម្រាប់មនុស្សចាស់នៅកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍សហគមន៍ និងសមាគមមនុស្សចាស់

-បានចេញគោលការណ៍ណែនាំស្តីពីការថែទាំមនុស្សចាស់នៅតាមលំនៅឋាននៅកម្ពុជា

-បានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់។

៥.ការងារអធិការកិច្ច

អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល

-រាជរដ្ឋាភិបាលបានចេញសារាចរលេខ ០៤ ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការអនុវត្តនីតិវិធីសម្រាប់ការបើកផ្តល់ប្រាក់របបសន្តិសុខសង្គមជូនសិទ្ធិវន្ត និងជូនអតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជន និងបានរៀបចំពិធីផ្សព្វផ្សាយកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤

-បានរៀបចំបែបបទដាក់មន្ត្រីរាជការស៊ីវិលឲ្យចូលនិវត្តន៍ចំនួន ១.៦៥២នាក់

-បានរៀបចំបែបបទផ្ទេរការគ្រប់គ្រងនិវត្តន៍ចំនួន ១.៦៥២នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន ១.៦៥៨នាក់ ទៅតាមរាជធានី ខេត្ត ទាំង ២៥

-បានរៀបចំបែបបទឧបត្ថម្ភប្រាក់គោលនយោបាយប្រចាំខែជូនអ្នកនៅក្នុងបន្ទុកនិវត្តន៍ និងអ្នកនៅក្នុងបន្ទុកសពនិវត្តន៍ និងអ្នកនៅក្នុងបន្ទុកសពជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ២.២៧៤នាក់

-បានរៀបចំបែបបទផ្តល់គោលការណ៍បើករបបសន្តិសុខសង្គមរបស់សព្វមន្ត្រីរាជការស៊ីវិលចំនួន ២៦នាក់ នៅតាមក្រសួង ស្ថាប័នចំនួន ០៨

-រៀបចំបែបបទផ្ទេរការគ្រប់គ្រងកូនកំព្រា និងបែបបទឧបត្ថម្ភប្រាក់គោលនយោបាយប្រចាំខែជូនកូនកំព្រារបស់សព្វមន្ត្រីរាជការស៊ីវិលចំនួន ១៦នាក់

-បានរៀបចំបែបបទលុបឈ្មោះនិវត្តន៍ចំនួន ១០នាក់ និងឈ្មោះអ្នកនៅក្នុងបន្ទុកចំនួន ០៨នាក់ ចេញពីបញ្ជីបើកប្រាក់គោលនយោបាយរបបសន្តិសុខសង្គមប្រចាំខែ

-បានរៀបចំបែបបទលុបឈ្មោះអ្នកនៅក្នុងបន្ទុកចំនួន ១៩៥នាក់

-បានកែតម្រូវកាំប្រាក់ និងប្រាក់សោធនប្រចាំខែជូននិវត្តន៍សរុបចំនួន ៣៣៧នាក់

-បានរៀបចំបែបបទលុបសពនិវត្តន៍ចំនួន ១.០១៥នាក់ និងសពជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ១៥៥នាក់

-បានធ្វើបច្ចុប្បន្នភាពសិទ្ធិវន្តបញ្ចូលក្នុងប្រព័ន្ធព័ត៌មានវិទ្យាសរុបចំនួន ៥.១២៥នាក់ ក្នុងនោះ និវត្តន៍ចំនួន ៤.៩១៨នាក់ និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ២០៧នាក់ និងអ្នកនៅក្នុងបន្ទុកសរុបចំនួន ៤.៩០០នាក់។ គិតមកដល់ខែកញ្ញា ឆ្នាំ២០១៤នេះ មានអតីតមន្ត្រីរាជការស៊ីវិលចំនួន ៤៤.២២៨នាក់ កំពុងទទួលរបបសន្តិសុខសង្គមតាមប្រព័ន្ធជនាគារ ក្នុងនោះ មាននិវត្តន៍ចំនួន ៤១.២៦៤នាក់ និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ២៩៦៤នាក់

-បានពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពជូនសិទ្ធិវន្តនៃ ប.ជ.ស ជាប្រចាំថ្ងៃ និងផ្តល់សលាកប្រកួសសិទ្ធិវន្ត ដែលទើបនឹងចូលនិវត្តន៍

-បានរៀបចំការងារបើកប្រាក់គោលនយោបាយសោធនប្រចាំខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០១៤ ជូនសិទ្ធិវន្ត ទាំង ២៥ រាជធានី ខេត្ត

-បើកប្រាក់របបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ១១៨៦នាក់

-ចុះបើកផ្តល់ប្រាក់សោធនប្រចាំខែជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈដែលមានជំងឺដល់គេហដ្ឋាន ចំនួន ៦១៨នាក់

-ចុះបើកប្រាក់ជូនអ្នកនៅក្នុងបន្ទុកសពនិវត្តជន សពជនបាត់បង់សម្បទាវិជ្ជាជីវៈ និងកូនកំព្រារបស់សពមន្ត្រី រាជការស៊ីវិលចំនួន ១១៤នាក់

-បើកផ្តល់ប្រាក់សោធនតាមប្រព័ន្ធធនាគារជូនសិទ្ធិវន្តថ្មីចំនួន ២.៦៩៥នាក់

-បើកផ្តល់ប្រាក់រំលឹកសោធនជូនសិទ្ធិវន្តចំនួន ៧១៩នាក់

-បើកផ្តល់ប្រាក់រំលឹកសន្ទស្សន៍ជូនសិទ្ធិវន្តចំនួន ១៨នាក់ និងប្រាក់រំលឹកគោលនយោបាយសោធនប្រចាំខែ លម្អៀងចំនួន ២១២នាក់

-បញ្ជូលប្រាក់រំលឹកគោលនយោបាយជូនអ្នកនៅក្នុងបន្ទុកនិវត្តជននៅខេត្តព្រៃវែង កំពង់ចាម ក្បួងឃ្មុំ និងខេត្ត កំពត សរុបចំនួន ៥៤នាក់

-ចុះត្រួតពិនិត្យស្ថានភាពនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈដែលមានជំងឺសុំផ្ទេរសិទ្ធិបានចំនួន ៤៥៨នាក់ នៅរាជធានី ខេត្ត

-ចុះពិនិត្យការបើកផ្តល់ប្រាក់របបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តជន និងគ្រួសារសពជនបាត់បង់សម្បទា វិជ្ជាជីវៈនៅតាមរាជធានី ខេត្តបានចំនួន ៤៩៥នាក់

-បានរៀបចំកិច្ចសន្យាស្តីពីការផ្ទេរសិទ្ធិសម្រាប់និវត្តជន ឬជនបាត់បង់សម្បទាវិជ្ជាជីវៈ ដើម្បីផ្ទេរសិទ្ធិបើកប្រាក់ គោលនយោបាយសោធននៅពេលមានជំងឺនៅរាជធានី ខេត្តចំនួន ៨១៥នាក់

-បានធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់ ប.ជ.ស ដែលមានឈ្មោះថា www.nssf.gov.kh¹

៦. ការងារអាទិភាពទី៦

អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន

ក-បេឡាជាតិអតីតយុទ្ធជន (ប.ជ.អ)

-បានប្រជុំក្រុមប្រឹក្សាភិបាលចំនួន ១៧លើក

-បានកែសម្រួល និងដំឡើងប្រាក់សោធន និងប្រាក់ឧបត្ថម្ភផ្សេងៗជូនអតីតយុទ្ធជន និងគ្រួសារ ជាប្រចាំ

-បានធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងបានអនុវត្តការបើកប្រាក់របបសន្តិសុខសង្គមតាមប្រព័ន្ធធនាគារទាំង ២៥រាជធានី ខេត្ត

-បានចុះធ្វើអធិការកិច្ច ទទួលពាក្យបណ្តឹង និងដោះស្រាយបានទាន់ពេលវេលា

-បានចុះត្រួតពិនិត្យការបើកប្រាក់រំលឹកជូនអតីតយុទ្ធជន និងគ្រួសារចំនួន ៩៥៩នាក់ ក្នុងនោះ មានខេត្តកំពង់ឆ្នាំង ៩៧នាក់ សៀមរាប ៨៣៣នាក់ និងខេត្តព្រៃវែង ២៩នាក់

-ផ្ទេរអតីតយុទ្ធជនតាមមន្ទីរ ស.អ.យ រាជធានីខេត្តចំនួន ៧២១គ្រួសារ

-បញ្ជូលបន្ទុកអតីតយុទ្ធជនចំនួន ១៦១នាក់ សរុបជាថវិកាចំនួន ១.១៤៤.០០០\$

-ទទួលអតីតយុទ្ធជនដែលផ្ទេរពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃចំនួន ១.៧៦៥នាក់

-ផ្តល់ប្រាក់បូជាសព មួយលើកដំបូង និងប្រាក់ធានារ៉ាប់រងសង្គមដល់អតីតយុទ្ធជនចំនួន ៨៥៣នាក់ សរុបជា ថវិកាចំនួន ២០.៩៨៧.៧៣១.៦៩៧.០៧៥\$

-បានកែសម្រួលប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជនចំនួន ៩០.៧០១នាក់

-បានប្រគល់សិទ្ធិកាន់សៀវភៅបើកប្រាក់ឧបត្ថម្ភប្រចាំខែជូនគ្រួសារពលី មរណៈចំនួន ១៩០គ្រួសារ ក្នុងនោះ មានខេត្តកំពង់ស្ពឺចំនួន ១៤នាក់ ស្វាយរៀងចំនួន ០៣នាក់ បាត់ដំបងចំនួន ៧៦នាក់ សៀមរាបចំនួន ១៦នាក់ ឧត្តរមានជ័យ ចំនួន ៣៩នាក់ បន្ទាយមានជ័យចំនួន ០១នាក់ រតនគិរីចំនួន ០៦នាក់ កំពតចំនួន ០២នាក់ កំពង់ធំចំនួន ២៦នាក់ កំពង់ ចាមចំនួន ០៣នាក់ និងខេត្តព្រៃវែងចំនួន ០៤នាក់

-បានចូលរួមសិក្ខាសាលាស្តីពីស្ថាប័នបេឡាជាតិក្នុងតំបន់អាស៊ីឆ្នាំ២០១៤ នៅទីក្រុងហុងកុង

តារាងកំណត់ប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងគ្រួសារ:

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលត្រូវទទួលរបប							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពលី	២៩៧	១៥១	២០៨	៥២០	១១	៦៥៨	-	១.៥៤៨	១១.២៧៨.០០០៛
២	ជនមរណៈ	៥៦៥	១០៥	១៧៥	៦៦២	៦	៥៣១	-	១.៤៧៩	១០.៦៧០.៨០០៛
៣	ជនពិការ	៦៣	-	-	៦១	-	១២០	៤	១៨៥	៥៦.៧២៧.០៤៣៛
៤	និវត្តជន	៨៧៤	-	-	៧៦៤	-	៣៩៣	-	១.១៥៧	៥៨៧.៧៧៨.៤១៨៛
៥	ជនបាត់បង់	១២	-	-	៩	-	៧	-	១៦	៤.២៥៧.៧៦៤៛
សរុប		១.៨១១	២៥៦	៣៨៣	២.០១៦	១៧	១.៧០៩	៤	៤.៣៨៥	៦៧០.៧១២.០២៥៛

(ប្រភព៖បេឡាជាតិអតីតយុទ្ធជន)

តារាងលុបឈ្មោះអតីតយុទ្ធជន និងគ្រួសារចេញពីបញ្ជីបើកប្រាក់ប្រចាំខែ:

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលត្រូវកាត់ចេញ							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពលី	៦៨៣	៦៩៧	៧៦៧	៦៨៩	៤	១.៩៧៦	-	៤.១៣៣	២៧.៦៣១.៦០០៛
២	ជនមរណៈ	១២២	៣៥	៣៦	៦៩	២	២៨៨	-	៤៣០	៣.១៦២.៨០០៛
៣	ជនពិការ	១៨៥	-	-	៦៥៣	-	២.២០០	៧	២.៨៦០	៥៤.០២៣.៣៣១៛
៤	និវត្តជន	៥៤	-	-	៤០៩	-	៤.៤១៧	១	៤.៨២៧	៤៣.៤៩៣.៩៣៨៛
៥	ជនបាត់បង់	៧	-	-	៣៩	-	១៧៩	-	២១៨	៣.០៨៩.៦៦២៛
សរុប		១.០៥១	៧៣២	៨០៣	១.៨៩៩	៦	៩.០៦០	៨	១២.៤៦៨	១៣១.៤០១.៣៣១៛

(ប្រភព៖បេឡាជាតិអតីតយុទ្ធជន)

តារាងលុបឈ្មោះអតីតយុទ្ធជន និងគ្រួសារ និងទទួលស្គាល់ជាជនពលី និងមរណៈវិញ:

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលទទួលប្រាក់ឧបត្ថម្ភប្រចាំខែ							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពិការ	៣០៧	-	-	២៧៧	-	២៦៧	១៤	៥៥៨	៨០.០៥៩.៤៣៨៛
២	និវត្តជន	៤៥៥	-	-	៤២៣	-	៣៩៣	-	៨១៦	១៧៧.៧០៧.៧១៨៛
៣	ជនបាត់បង់	២២	-	-	២០	-	៣១	១	៥២	៦.១៨៨.៦៩៦៛
សរុប		៧៨៤	-	-	៧២០	-	៦៩១	១៥	១.៤២៦	២៦៣.៩៥៥.៨៥២៛

(ប្រភព៖បេឡាជាតិអតីតយុទ្ធជន)

ស្ថិតិអតីតយុទ្ធជន និងគ្រួសារ ដែលកំពុងទទួលប្រាក់របបសន្តិសុខសង្គមក្នុងខែកញ្ញា ឆ្នាំ២០១៤:

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលត្រូវទទួលរបប							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពលី	៣៣.៦២៤	១០.៧៣៤	១៧.៧៩២	២៣.១៧២	២០៦	២១.១៦៨	-	៧៣.០៧២	៥៣៨.២៨៤.០០០៛
២	ជនមរណៈ	៥.២៦៤	៩៩៣	១.៧៣២	៤.១៩៥	៥០	៥.៦៨០	-	១២.៦៥០	៩៣.០៨០.០០០៛
៣	ជនពិការ	២៧.១៣៤	-	-	២៣.៩៨៦	-	២៣.២៣១	១.២៤៣	៤៨.៤៦០	១០.២៦៧.១៥៤.៧០១៛
៤	និវត្តជន	២៣.៨៥៧	-	-	២០.៩៦៥	-	១៧.៤០៨	-	៣៨.៣៧៣	១០.៦៣៣.៨៧៦.៨៩៩៛
៥	ជនបាត់បង់	១.៦៩៤	-	-	១.៣៦៤	-	១.៣៥៧	១៣	២.៧៣៤	៥៩៤.៤៨៦.៣៥៣៛
សរុប		៩១.៥៧៣	១១.៧២៧	១៩.៥២៤	៧៣.៦៨២	២៥៦	៦៨.៨០២	១.២៥៦	១៧៥.២៨៩	២២.១២៦.៨៨១.៩៨៣៛

(ប្រភព៖បេឡាជាតិអតីតយុទ្ធជន)

ខ-ការងារអតីតយុទ្ធជន

-ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៤នេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.អ.ក បានទទួលសំណុំបែបបទស្នើសុំប្រាក់បេឡាមរណសង្គ្រោះពី ស.អ.ក រាជធានី ខេត្ត ក្រសួង ស្ថាប័នចំនួន ១.១៨៨សព និងបានចេញសេចក្តីសម្រេចស្តីពីការប្រគល់ថវិកា ប.ម.ស ជូនសមាជិក ស.អ.ក ចំនួន ១.០០០សព

-គិតពីឆ្នាំ២០០៨ មកដល់ខែកញ្ញា ឆ្នាំ២០១៤នេះ សំណុំបែបបទស្នើសុំប្រាក់ ប.ម.ស សរុបចំនួន ៥.៩៥៥សព និងបានចេញសេចក្តីសម្រេចស្តីពីការប្រគល់ថវិកា ប.ម.ស ជូនសមាជិក ស.អ.ក ចំនួន ៤.៥៧៣សព នៅសល់ ១.៣៨២សព

-បានពិនិត្យ និងផ្ទៀងផ្ទាត់លើសំណុំបែបបទស្នើសុំប្រាក់បេឡាមរណសង្គ្រោះរបស់ ស.អ.ក រាជធានី ខេត្ត និងបានពិនិត្យ កែសម្រួលលក្ខន្តិកៈបេឡាមរណសង្គ្រោះសមាគមអតីតយុទ្ធជនកម្ពុជាលេខ ០០៤ សអក (ប្រការ ១៦ ថ្មី ១៧ថ្មី) ស្តីពីការប្រមូលប្រាក់បេឡាមរណសង្គ្រោះប្រចាំខែ ពី ៣៥សព ទៅ ៧៥សព

-បានរៀបចំសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មាធិការអន្តរក្រសួងសម្រាប់កំណត់អត្តសញ្ញាណកងកម្លាំងប្រដាប់អាវុធចូលនិវត្តន៍ ចូលបាត់បង់សមត្ថភាពការងារ ពិការ និងគ្រួសារយុទ្ធជនពលី មរណៈដែលត្រូវទទួលសម្បទានដីសង្គមកិច្ច

-គិតពីឆ្នាំ២០១០ ដល់ខែមិថុនា ឆ្នាំ២០១៤ បានទទួលសំណុំលិខិតអ្នកដាក់ពាក្យស្នើសុំសម្បទានដីសង្គមកិច្ចសរុបចំនួន ១៥.៥៦០គ្រួសារ និងបានបញ្ជូនទៅគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិចំនួន ១៣.២៦៥គ្រួសារ

-កងកម្លាំងប្រដាប់អាវុធនិងគ្រួសារបានទទួលសម្បទានដីសង្គមកិច្ចពីគណៈកម្មាធិការសម្បទានដីថ្នាក់ជាតិចំនួន ២.៩៩៣គ្រួសារ ក្នុងនោះ មានខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពត កំពង់ស្ពឺ ក្រចេះ ព្រះសីហនុ និងខេត្តសៀមរាប

-បានរៀបចំខ្ទប់លើកទី៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០១៤ នៅទីស្តីការក្រសួង ស.អ.យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **វង ឈុន** រដ្ឋមន្ត្រីក្រសួង ស.អ.យ ដែលមានអ្នកចូលរួមចំនួន ៣០០នាក់ ដោយឡែក អតីតយុទ្ធជនចំនួន ១៧០នាក់ ជាតំណាងអតីតយុទ្ធជនអញ្ជើញមកពីរាជធានីខេត្តទាំង ២៥ ដែលបានចូលរួមក្នុងទិវានេះ ម្នាក់ៗទទួលបាន អាវ ០១ ធៀបមួយកញ្ចប់ (ទឹកដោះគោ ០១កំប៉ុង ប្រាសដុះធ្មេញ ០១ ថ្នាំដុះធ្មេញ ០១ កន្សែងពោះគោ ០១ មី ០១កេស ស្ករសរ ០១គីឡូក្រាម តែ ០១គីឡូក្រាម ស្បែកជើងផ្ទាត់ ១គូ) និងថវិកា ៨០.០០០រ។ ដោយឡែក មន្ទីរ ស.អ.យ រាជធានី ខេត្តចំនួន ១៩ ក៏បានប្រាព្វទិវានេះផងដែរ ក្នុងនោះ មានមន្ទីរ ស.អ.យ រាជធានីភ្នំពេញ ខេត្តកណ្តាល បាត់ដំបង សៀមរាប កំពង់ធំ តាកែវ ស្វាយរៀង កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ព្រះសីហនុ ក្រចេះ មណ្ឌលគិរី បន្ទាយមានជ័យ ស្ទឹងត្រែង កែប ប៉ៃលិន ឧត្តរមានជ័យ និងខេត្តក្បួងឃ្មុំ។

៧. ការងារអាទិភាពទី៧

សិក្សាស្រាវជ្រាវប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា

ក្រសួងបាន និងកំពុងសិក្សា ស្រាវជ្រាវឯកសារនានា ដើម្បីរៀបចំបង្កើតប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់មជ្ឈដ្ឋាននានា និងប្រជាជនទូទៅ។

៨. ការងារអាទិភាពទី៨

អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ

១. ការងាររដ្ឋបាល និងបុគ្គលិក

ក. ការងាររដ្ឋបាល

- បានរក្សាទុក និងកម្ពស់លិខិតបទដ្ឋានគតិយុត្តមានសណ្តាប់ធ្នាប់ របៀបរៀបរយត្រឹមត្រូវ និងលាក់ការណ៍សម្ងាត់
- បានទទួលលិខិតចូលចំនួន ៤.៥៩៩ច្បាប់ និងបញ្ជូនលិខិតចេញចំនួន ៥.៨៥៧ច្បាប់
- បានចេញលិខិតបេសកកម្មចំនួន ៦៤១ដង
- បានរៀបចំសេចក្តីណែនាំ ស្តីពីការពង្រឹងនីតិវិធីនៃការតែងតាំង ការផ្ទេរភារកិច្ចមន្ត្រីរាជការក្នុងក្របខ័ណ្ឌក្រសួង ស.អ.យ។

ខ. ការងារបុគ្គលិក

- ក្របខ័ណ្ឌមន្ត្រីរាជការសរុប ១.៦៦៨នាក់ (ថ្នាក់ជាតិ ៦៦៩នាក់ និងក្រោមជាតិ ១០០៧នាក់)
- បុគ្គលិកជាប់កិច្ចសន្យាសរុប ៨០៦នាក់ (ថ្នាក់ជាតិ ២៦១នាក់ និងក្រោមជាតិ ៥៤៥នាក់)
- តែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំនួន ៧៧នាក់
- ផ្ទេរ និងសម្រួលភារកិច្ចជូនមន្ត្រីចំនួន ០២នាក់
- ផ្ទេរចូលចំនួន ០៣នាក់ និងផ្ទេរចេញចំនួន ៥០នាក់
- ទទួលក្របខ័ណ្ឌថ្មីសិស្សមន្ត្រីជាន់ខ្ពស់មកពីសាលាកូមិន្ទរដ្ឋបាលចំនួន ០២នាក់ និងជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌថ្មីចំនួន ៥៥នាក់
- ប្រឡងជ្រាបប្តូរក្របខ័ណ្ឌមន្ត្រីរាជការចំនួន ៧៧នាក់
- លុបឈ្មោះមន្ត្រីរាជការចេញពីក្របខ័ណ្ឌចំនួន ០៥នាក់
- ដាក់មន្ត្រីរាជការឲ្យចូលនិវត្តន៍ចំនួន ១៦នាក់។

គ. ការងាររៀបចំ

- រៀបចំប្រាក់បៀវត្សរ៍ប្រចាំខែជូនមន្ត្រីរាជការ បានទាន់ពេលវេលា
- រៀបចំបៀវត្សរ៍ជូនមន្ត្រីតែងតាំងថ្មី ជំនួយការឯកឧត្តមរដ្ឋមន្ត្រី មន្ត្រីផ្ទេរចូលថ្មី និងទីប្រឹក្សាអមក្រសួងចំនួន ១០៨នាក់
- រៀបចំប្រាក់បំណាច់មុខងារជូនមន្ត្រីរាជការតែងតាំងសិបចំនួន ២២នាក់
- រៀបចំប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការស៊ីវិលក្របខ័ណ្ឌថ្មីចំនួន ៦៤នាក់

- រៀបចំប្រាក់គុណសម្រាប់ជូនមន្ត្រីរាជការចំនួន ០១នាក់
- រៀបចំប្តូរក្របខ័ណ្ឌ ដំឡើងឋានន្តរស័ក្តិ ថ្នាក់ចំនួន ១៧៨នាក់
- ផ្ទេរបៀវត្សរ៍ជូនមន្ត្រីរាជការចេញក្រសួង ស.អ.យ ទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ៤៩នាក់
- ផ្តាច់បៀវត្សរ៍ជូនមន្ត្រីរាជការចេញពីតារាងបៀវត្សរ៍ចំនួន ១០នាក់
- បញ្ជូនអ្នកក្នុងបន្ទុកជា ប្រពន្ធ និងកូនចំនួន ៥៣នាក់
- បានដំណើរការបើកប្រាក់បៀវត្សរ៍មន្ត្រីរាជការក្រសួង ស.អ.យ តាមប្រព័ន្ធធនាគារ។

ឃ. ការងារអភិវឌ្ឍន៍ធនធានមនុស្ស

-បានផ្សព្វផ្សាយសារាចរ ស្តីពីការអនុវត្តគោលការណ៍ណែនាំ ស្តីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ

- បានផ្សព្វផ្សាយព័ត៌មានស្តីពីការផ្តល់អាហារូបករណ៍ និងការជ្រើសរើសមន្ត្រីចូលបម្រើការងារក្រសួង ស្ថាប័ននានា
- បានបញ្ជូនមន្ត្រីចំនួន ៣០នាក់ ចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ
- បានបញ្ជូនមន្ត្រីចំនួន ០១នាក់ ទៅសិក្សាវគ្គខ្លីនៅប្រទេសញូហ្សែលែន រយៈពេល ៦ខែ ចាប់ពីខែកក្កដាដល់ខែធ្នូ ឆ្នាំ២០១៤

-បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីក្រសួង ស.អ.យ ចំនួន ៤៩នាក់ ស្តីពីសុវត្ថិភាពចរាចរ និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដោយសិក្ខាកាមទទួលបានជារៀបមួយកញ្ចប់ និងថវិកាចំនួន ១៥ដុល្លារអាមេរិក

- បញ្ជូនមន្ត្រីទៅចូលរួមវគ្គបណ្តុះបណ្តាលនៅសាលាកូមិន្ទរដ្ឋបាលចំនួន ០២នាក់។

២. ការងារផែនការ ស្ថិតិ និងសរុប

-បានធ្វើបច្ចុប្បន្នភាពជាប្រចាំគេហទំព័ររបស់ក្រសួង ស.អ.យ ដែលមានឈ្មោះ www.mosvy.gov.kh មានលិខិតបទដ្ឋានគតិយុត្ត របាយការណ៍ និងសកម្មភាពផ្សេងៗរបស់ថ្នាក់ដឹកនាំ

- បានរៀបចំរបាយការណ៍ប្រចាំខែមករា ខែកុម្ភៈ ត្រីមាសទី១ ខែមេសា ខែឧសភា ឆមាសទី១ ខែកក្កដា ខែសីហា ឆ្នាំ២០១៤

-រៀបចំកម្មវិធីវិនិយោគ ០៣ឆ្នាំរំកិល ២០១៤-២០១៦ ចំនួន ១៣គម្រោង ក្នុងនោះ គម្រោងកំពុងដំណើរការចំនួន ២គម្រោង

-បានបញ្ជូនរបាយការណ៍ ស្តីពីការពិនិត្យមើលមុខងារឡើងវិញរបស់ក្រសួង ស.អ.យ ទៅ គ.ជ.ប ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍

-បានរៀបចំរបាយការណ៍លទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០១៤ និងទិសដៅអនុវត្តបន្ត និងរបាយការណ៍លទ្ធផលការងាររយៈពេល ១ឆ្នាំ ខែកញ្ញា ឆ្នាំ២០១៣ ដល់ខែសីហា ឆ្នាំ២០១៤ របស់ក្រសួង

- បានប្រជុំចង ក្រុងស្ថិតិស្ថិតិសមិទ្ធកម្មរបស់ក្រសួង
- បានបោះពុម្ព និងរៀបចំព័ត៌មានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនការយុទ្ធសាស្ត្រ ២០១៤-២០១៨ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

៣. ការងារហិរញ្ញវត្ថុ និងផ្គត់ផ្គង់

ក. ការងារបើកផ្តល់

-ការគ្រប់គ្រង និងការបើកផ្តល់បានអនុវត្តត្រឹមត្រូវ និងទាន់ពេលវេលា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់

-បានបើកផ្តល់ប្រាក់បៀវត្សរ៍ ប្រាក់ឧបត្ថម្ភបេសកកម្មក្នុង និងក្រៅប្រទេស ប្រាក់ចូលរួមប្រជុំថ្នាក់ជាតិ អន្តរជាតិ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភ្នាក់ងារជាតិជាប់កិច្ចសន្យា ផ្តល់ប្រាក់រៀបចំប្រារព្ធពិធីបុណ្យជាតិ អន្តរជាតិ ពិធីសម្ពោធផ្សេងៗ ផ្តល់ប្រាក់ឧបត្ថម្ភជូនមជ្ឈមណ្ឌលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង និងអង្គការដៃគូ

-រៀបចំផែនការថវិកា ០៣ឆ្នាំ របស់ក្រសួង ស.អ.យ និងផែនការសកម្មភាពកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០១៤-២០១៥។

-បានចូលរួមសិក្ខាសាលា ស្តីពីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ កាលពីថ្ងៃទី០៩-១៣ ខែមិថុនា ឆ្នាំ២០១៤ នៅទីក្រុងសៀងហៃ ប្រទេសចិន

តារាងស្ថានភាពថវិកា

ជំពូក	អត្ថន័យចំណាយ	ច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០១៤	ស្ថានភាពឥណទាន ថ្មី	អនុវត្តជាក់ស្តែង	ថវិកានៅសល់	ភាគរយ %
-------	--------------	-----------------------------	--------------------	------------------	------------	---------

សរុបរួម		43,672,500,000	42,272,500,000	26,683,725,233	15,588,774,767	63.12
60	ការទិញ	2,348,000,000	2,348,000,000	1,599,299,470	748,700,530	68.11
61	សេវាខាងក្រៅ	649,800,000	649,800,000	623,126,600	26,673,400	95.90
62	សេវាខាងក្រៅផ្សេងៗ	2,054,800,000	2,054,800,000	878,627,964	1,176,172,036	42.76
64	បន្ទុកបុគ្គលិក	7,740,900,000	7,740,900,000	4,814,955,099	2,925,944,901	62.20
65	ឧបត្ថម្ភធន និងជំនួយសង្គម	30,859,000,000	29,459,000,000	18,767,716,100	10,691,283,900	63.71
63	ពន្ធ និងអាករ	20,000,000	20,000,000	-	20,000,000	0.00

ខ.ការងារលទ្ធកម្ម ជួសជុល សាលសង្កាត់ ផ្គត់ផ្គង់សម្ភារៈ បរិក្ខារ សង្ហារឹម និងប្រេងឥន្ធនៈ

-បានផ្គត់ផ្គង់សម្ភារៈ បរិក្ខារ សង្ហារឹម ការជួសជុល និងប្រេងឥន្ធនៈ ជូនថ្នាក់ដឹកនាំ និងអង្គការក្រោមឱវាទ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

៤.ការងារសហប្រតិបត្តិការអន្តរជាតិ អាស៊ាន និងពិភពលោក

-បានបញ្ជូនមន្ត្រីទៅចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពីការសិក្សា ប្រៀបធៀបលើប្រាក់សោធនសង្គមក្នុងបណ្តាប្រទេសសមាជិកអាស៊ាន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ពីថ្ងៃទី១០-១៤ ខែមីនា ឆ្នាំ២០១៤

-បានចូលរួមវេទិកា ស្តីពីការលើកកម្ពស់ និងការអភិវឌ្ឍសម្រាប់ជនជ្វាស់ទីលំនៅ ដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ និងជម្រោះផ្ទៃក្នុង នៅក្នុងប្រទេសជាសមាជិកអាស៊ាន ពីថ្ងៃទី២១-២៥ ខែមេសា ឆ្នាំ ២០១៤ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

-ចូលរួមប្រជុំគណៈកម្មការអន្តរជាតិអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) ជាមួយឧត្តមមន្ត្រីទទួលបន្ទុកសុខុមាលភាពសង្គម និងអភិវឌ្ឍន៍ (SOWSWD) ពីថ្ងៃទី២៣-២៥ ខែមេសា ឆ្នាំ២០១៤ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី

-បានរៀបចំកែសម្រួលសេចក្តីជូនដំណឹងសម្រាប់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិដែលស្នើសុំចុះកិច្ចព្រមព្រៀងគម្រោងជាមួយក្រសួង ស.អ.យ

-បានចុះកិច្ចព្រមព្រៀងគម្រោងសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ចំនួន ២០គម្រោង។ បច្ចុប្បន្ន ក្រសួងសហការជាមួយអង្គការចំនួន ១២៧ ដែលមានថវិកាសរុបចំនួន ១៤៣.៦៨៧.៥១៨ ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន ៤៨អង្គការ មានគម្រោងទឹកប្រាក់សរុបចំនួន ៥៧.១២៨.៥៧១.៦៨ដុល្លារសហរដ្ឋអាមេរិក។ អង្គការចំនួន ៩៣ បានផុតសុពលភាព (អង្គការក្នុងស្រុកចំនួន ៤៤ និងអង្គការអន្តរជាតិចំនួន ៤៩)

-បានគាំទ្រក្នុងការសម្របសម្រួល ដើម្បីសុំទិដ្ឋាការចូល និងពន្យារទិដ្ឋាការជូនអង្គការចំនួន ១០ករណី មានមនុស្សចំនួន ២១នាក់

-បានគាំទ្រក្នុងការសម្របសម្រួល ដើម្បីសុំស្លាកលេខប្រភេទអង្គការ និងរដ្ឋជូនអង្គការចំនួន ១០ករណី មានរថយន្តសរុបចំនួន ១១គ្រឿង

-បានគាំទ្រក្នុងការសម្របសម្រួល ដើម្បីនាំចូលសម្ភារៈ ឧបករណ៍ដែលការបង់ពន្ធ និងអាករជាបន្ទុករបស់រដ្ឋជូនអង្គការចំនួន ២៧ករណី

-បានសម្របសម្រួលស្នើសុំទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដើម្បីស្នើសុំអនុស្សរណៈបន្តជូនអង្គការចំនួន ២១ករណី និងបដិសេធចំនួន ០១ករណី

-បានរៀបចំសាលប្រជុំ និងសម្របសម្រួលកិច្ចប្រជុំ និងពិធីផ្សេងៗចំនួន ១៤៦លើក។

៥.ការងារអធិការកិច្ច និងសវនកម្មផ្ទៃក្នុង

-បានចេញប្រកាសលេខ ០៥៦ ស.អ.យ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គាធិការដ្ឋាន និងអង្គការចំណុះអគ្គាធិការដ្ឋាន

-បានចុះធ្វើអធិការកិច្ចការអនុវត្តការងាររបស់មន្ទីរ ស.អ.យ ខេត្តកំពត កែប ព្រះសីហនុ កោះកុង ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង ស្វាយរៀង និងខេត្តព្រៃវែង ដើម្បីពិនិត្យ កែលម្អការបំពេញមុខងារ តួនាទី ភារកិច្ច របៀបរបបការងារ សំដៅលើកកម្ពស់គណនេយ្យភាព តម្លាភាព ប្រសិទ្ធភាពនៃការផ្តល់សេវាសង្គមកិច្ចជូនជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ។ ទន្ទឹមនេះ បានដោះស្រាយវិវាទផ្ទៃក្នុង ០១ករណី

-ក្រុមការងារអ្នកនាំពាក្យ និងប្រតិកម្មរហ័សរបស់ក្រសួង ស.អ.យ ត្រូវបានបង្កើតឡើងដើម្បីពិនិត្យ តាមដាន និង បកស្រាយ បំភ្លឺរាល់ព័ត៌មានទាំងឡាយណាដែលពាក់ព័ន្ធនឹងការងារសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអាទិ៍ បានឆ្លើយបំភ្លឺទៅវិទ្យុ ABC ០៧ករណី ឆ្លើយតបទៅសារព័ត៌មានខេមបូឌាដេលី ០១ករណី គេហទំព័រដើមអំពិល ០១ ករណី ពាក់ព័ន្ធការងារសម្បទានដ៏សង្គមកិច្ច ការងារជនអនាថា កុមារកំព្រា និងជនវិកលចរិត។ ទន្ទឹមនេះ ក្រុមការងារ នេះ បានដោះស្រាយបញ្ហាសង្គមមួយចំនួន ដូចជា បានចាត់ចែងដោះស្រាយបញ្ហាស្ត្រីក្រីក្រមានកូន ៥នាក់ ដែលផ្ទះ បាក់ចូលទន្លេហើយមកស្នាក់នៅចេតិយក្នុងវត្តនៅស្រុកស្អាង ខេត្តកណ្តាល ស្ត្រីមានវិបត្តិផ្លូវចិត្តយកកូនដាក់ចោលនៅ វត្តក្នុងក្រុងក្រចេះ ខេត្តក្រចេះ កុមារត្រូវម្តាយដាក់ច្រវាក់ជើងនៅខេត្តកោះកុង ជនវិកលចរិតនៅតាមផ្លូវសាធារណៈ នៅរាជធានីភ្នំពេញ បញ្ហាមណ្ឌលអង្គការនៅខេត្តប៉ៃលិន និងបញ្ហាក្មេងត្រូវគេធ្វើទារុណកម្មចាប់ជ្រមុជទឹកក្នុងពាងនៅ ស្រុកពារាំង ខេត្តព្រៃវែង

-បានរៀបចំសេចក្តីព្រាងផែនការសវនកម្មផ្ទៃក្នុងឆ្នាំ២០១៥-២០១៧។

៦. ការងារវិទ្យាស្ថានជាតិសង្គមកិច្ច

-គិតមកដល់ខែកញ្ញា ឆ្នាំ២០១៤នេះ វិទ្យាស្ថានមាននិស្សិតចំនួន ១៧៩នាក់ ក្នុងនោះ មានថ្នាក់បរិញ្ញាបត្រ សង្គមកិច្ចចំនួន ៧៦នាក់ (ឆ្នាំទី១ចំនួន ៥៣នាក់ និងឆ្នាំទី២ចំនួន ២៣នាក់) បរិញ្ញាបត្រសង្គមវិទ្យាឆ្នាំទី១ចំនួន ១៩នាក់ និងបរិញ្ញាបត្រកិច្ចការសង្គមឆ្នាំទី១ចំនួន ៤៥នាក់ និងថ្នាក់បរិញ្ញាបត្រនិងសញ្ញាបត្រវិស្វកម្មឧបករណ៍សិប្បនិម្មិត និង រណបចំនួន ៣៩នាក់(ឆ្នាំទី១ ចំនួន ១៩នាក់ ឆ្នាំទី២ ចំនួន ០៧នាក់ និងឆ្នាំទី៣ ចំនួន ១៣នាក់)

-បានធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់វិទ្យាស្ថាន ដែលមានឈ្មោះថា “www.nisa.edu.gov.kh”

-ដោយមានការសហការជាមួយអង្គការ UNICEF វិទ្យាស្ថានសង្គមកិច្ចបានសិក្សាស្រាវជ្រាវពីការត្រួតពិនិត្យ ឡើងវិញ លើការអនុវត្តការងារសង្គមកិច្ច ដោយផ្ដោតលើសុខុមាលភាពសង្គម និងសុខុមាលភាពកុមារជាសាធារណៈ។ បានបោះពុម្ពរបាយការណ៍របកគំហើញនេះចំនួន ៥០០ច្បាប់ ព្រមទាំងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **វង ឈុន** រដ្ឋមន្ត្រីក្រសួង ស.អ.យ និងមានអ្នកចូលរួមចំនួន ១៦៩នាក់

-បានរៀបចំពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាផ្នែកវិស្វកម្មឧបករណ៍សិប្បនិម្មិត និងរណបដល់និស្សិតនៃមហា វិទ្យាល័យវិស្វកម្មឧបករណ៍សិប្បនិម្មិត និងរណប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **វង ឈុន** រដ្ឋមន្ត្រីក្រសួង ស.អ.យ។

II-ទិសដៅអនុវត្តបន្ត

១. អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះ និងទាយរងគ្រោះ និងកិច្ចការគ្រួសារ

- ស្រង់ស្ថិតិប្រជាជនរងគ្រោះ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់
- ក្តាប់ស្ថិតិជនអនាថា នៅតាមរាជធានី ទីក្រុង ទីប្រជុំជននានា និងទប់ស្កាត់ការហូរចូលមកទីក្រុង និងទីប្រជុំជន ឆ្លងដែនទៅកាន់ប្រទេសជិតខាងនិងការធ្វើចំណាកស្រុកដោយគ្មានសុវត្ថិភាព
- ត្រៀមរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការពិគ្រោះយោបល់ដល់ជនរងគ្រោះមហន្តរាយទឹកជំនន់
- ត្រៀមរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីទស្សនទាន ការវិភាគយេនឌ័រ និងផ្សព្វផ្សាយអនុសញ្ញាស៊ីដ
- បន្តការធ្វើមាតុភូមិនិរន្តរ៍ជនរងគ្រោះដោយសារការជួញដូរមនុស្សមកពីប្រទេសថៃ ប្រទេសវៀតណាម និង ប្រទេសផ្សេងៗទៀត
- បោះពុម្ព និងផ្សព្វផ្សាយប្រកាសលេខ ១២៧៤ ស.អ.យ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ ស្តីពីបទដ្ឋានអប្ប- បរមាសម្រាប់ការថែទាំជនរងគ្រោះដោយអំពើជួញដូរ និងអំពើអាជីវកម្មផ្លូវភេទដែលស្នាក់នៅក្នុងមជ្ឈមណ្ឌល
- ធ្វើការសាកល្បង និងអនុវត្តលើសេចក្តីណែនាំ ស្តីពីការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត បទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស
- ជំរុញសុំការអនុម័តលើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការកំណត់អត្តសញ្ញាណ និងការបញ្ជូនជនរង គ្រោះដោយអំពើជួញដូរមនុស្សទៅគណៈកម្មាធិការជាតិដឹកនាំការបង្ក្រាបអំពើជួញដូរ ការរត់ពន្ធ ការធ្វើអាជីវកម្មផ្លូវភេទ លើស្ត្រី និងកុមារ (ប.ជ.រ.ព.ក)
- បន្តផ្សព្វផ្សាយបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារជួញដូរមនុស្សដល់អ្នកផ្តល់សេវា និងក្រុមប្រឹក្សាយុវ សង្កាត់
- បន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដើម្បីអប់រំ បង្ការ ទប់ ស្កាត់ ស្តារនីតិសម្បទា សមាហរណកម្ម ប៉ាន់ប្រមាណ និងតាមដានជនរងគ្រោះដោយអំពើជួញដូរមនុស្ស
- បន្តរៀបចំឯកសារកំណត់អត្តសញ្ញាណ និងការបញ្ជូនជនរងគ្រោះដោយអំពើជួញដូរ និងអំពើអាជីវកម្មផ្លូវភេទ
- បន្តពិនិត្យ កែសម្រួលសេចក្តីព្រាងឧបករណ៍សម្រាប់វាស់វែងគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពី កិច្ចការពារជនរងគ្រោះ និងការថែទាំជនរងគ្រោះនៅក្នុងមណ្ឌល។

២-អភិវឌ្ឍសុខុមាលភាពកុមារ និងយុវនីតិសម្បទា

-បន្តចេញប្រកាសបញ្ចេញបញ្ជូលកុមារកំព្រាពីមណ្ឌលកុមារកំព្រាបស់រដ្ឋនិងអង្គការ និងផ្សព្វផ្សាយអំពី ទម្រង់ក្នុងការបញ្ចេញបញ្ជូលកុមារក្នុងមណ្ឌលរដ្ឋ និងអង្គការ

-បន្តពង្រឹងការប្រមូលទិន្នន័យកុមារកំព្រា កុមាររងគ្រោះ និងងាយរងគ្រោះនៅទូទាំងប្រទេស

-រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួស ការគ្រប់គ្រងករណី និង ច្បាប់សុំកូនអន្តរប្រទេស ដល់អ្នកពាក់ព័ន្ធ

-បន្តពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ

-បន្តផ្សព្វផ្សាយបទដ្ឋាន គោលការណ៍ណែនាំសម្រាប់ការថែទាំ ការគាំទ្រ និងការការពារកុមារកំព្រា និងកុមារ ងាយរងគ្រោះដល់ខេត្តផ្សេងទៀត

-បន្តពិនិត្យ កែសម្រួលលើក្រមសីលធម៌កិច្ចការពារកុមារ

-បន្តរៀបចំកែសម្រួលសៀវភៅផ្គត់ផ្គង់មានស្តីពីសុំកូនអន្តរប្រទេសជាភាសាខ្មែរ និងអង់គ្លេស

-រៀបចំប្រព័ន្ធ គ្រប់គ្រងទិន្នន័យកុមារ ដែលកម្មវត្ថុសុំកូនអន្តរប្រទេស និងកុមារដែលត្រូវគេសុំ

-រៀបចំបោះពុម្ពកម្រងឯកសារ បទដ្ឋានគតិយុត្តនានារបស់រដ្ឋបាលសុំកូនអន្តរប្រទេស

-បន្តពង្រឹងសមត្ថភាពមន្ត្រីរដ្ឋបាលសុំកូនអន្តរប្រទេស

-បន្តសហការជាមួយស្ថាប័នមានសមត្ថកិច្ច អាណាព្យាបាល ដើម្បីបញ្ជូន ទទួលមកថែទាំ អប់រំ និងបណ្តុះ បណ្តាលវិជ្ជាជីវៈដល់ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន

-បន្តស្វែងរកដៃគូដើម្បីអភិវឌ្ឍវិស័យយុវនីតិសម្បទា និងពង្រឹងសេវាស្តារនីតិសម្បទាជនរងគ្រោះដោយសារការ ប្រើប្រាស់គ្រឿងញៀនស្នាក់នៅក្នុងមជ្ឈមណ្ឌលបណ្តោះអាសន្នរបស់រដ្ឋ

-បន្តផ្សព្វផ្សាយអំពីផលប៉ះពាល់ និងការបង្កគ្រោះថ្នាក់ដោយសារគ្រឿងញៀន និងសិទ្ធិកុមារទំនាស់នឹង ច្បាប់ នៅតាមរាជធានី ខេត្ត និងតាមសហគមន៍

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបគោលនយោបាយជនរងគ្រោះដោយគ្រឿងញៀនស្នាក់នៅក្នុងមជ្ឈ មណ្ឌលរដ្ឋ

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការស្តារនីតិសម្បទា និងសមាហរណកម្មអនីតិជនប្រព្រឹត្តបទល្មើសនៅ មណ្ឌលអប់រំកែប្រែ និងពន្ធនាគារ

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធីសាស្ត្រព្យាបាល និងការគ្រប់គ្រងវិធានការព្យាបាល និងស្តារនីតិសម្បទា ភាពញៀនគ្រឿងញៀន

-រៀបចំប្រកាសអន្តរក្រសួង ស្តីពីការចិញ្ចឹមបីបាច់ថែរក្សាកូនតាមម្តាយនៅក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ដែលមានអាយុចាប់ពី ៣ (បី)ឆ្នាំឡើងទៅ

-បន្តចេញប្រកាសបញ្ចេញបញ្ជូលជនរងគ្រោះ ពីមជ្ឈមណ្ឌលយុវនីតិសម្បទាអ្នកញៀនគ្រឿងញៀន

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិជាតិសម្រាប់ការប្រយុទ្ធប្រឆាំង គ្រឿងញៀន

-បន្តរៀបចំសេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីការបន្ស្រាប និងការព្យាបាលទាំងផ្លូវកាយ និងផ្លូវចិត្តដល់អ្នក ញៀនគ្រឿងញៀន

-បន្តផ្តល់សេវាបញ្ជូនអ្នកញៀនគ្រឿងញៀនទៅរកសេវាសុខភាព និងស្តារនីតិសម្បទា

-បន្តបណ្តុះបណ្តាលអ្នកញៀនគ្រឿងញៀនឲ្យចេះទៅរកសេវាសុខភាព និងស្តារនីតិសម្បទា

-រៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពីការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការជាតិ អភិវឌ្ឍន៍កុមាររយៈពេល ០៥ឆ្នាំ ២០១៤-២០១៨ នៅខេត្តសៀមរាប និងខេត្តរតនគិរី

-រៀបចំព្រឹត្តិបត្រព័ត៌មានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារឆមាសទី២ ឆ្នាំ២០១៤

-រៀបចំពិធីផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារ

-រៀបចំបោះពុម្ព និងចែកផ្សាយព្រឹត្តិបត្រស្ថានភាពកុមារលេខទី៣របស់ ក.ជ.ក ដល់ក្រសួង ស្ថាប័ន អង្គការ ពាក់ព័ន្ធ។

៣-អភិវឌ្ឍសុខុមាលភាពជនពិការ

-រៀបចំប្រកាសអន្តរក្រសួងស្តីពី ការចល័តចេញចូល ការផ្តល់ប័ណ្ណបើកបរសម្រាប់ជនពិការ និងស្តីពីការបញ្ចុះ តម្លៃការសិក្សាដល់ជនពិការ

-ជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់អនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការស្រប តាមគោលនយោបាយជាតិ ស្តីពីជនពិការ

- គ្រៀមរៀបចំទិវាជនពិការអន្តរជាតិ និងទិវាជនពិការកម្ពុជា ០៣ ធ្នូ ២០១៤
- បន្តអនុវត្តកម្មវិធីសម្របសម្រួលថ្នាក់ជាតិលើសេវាស្តារលទ្ធភាពពលកម្មនៅសហគមន៍
- បន្តនិរន្តរភាពកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនពិការ
- ជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសម្គាល់ប្រភេទ និងកម្រិតពិការភាពជូនជនពិការ
- ជំរុញការផ្តល់របបគោលនយោបាយជួយឧបត្ថម្ភជនពិការក្រីក្រតាមសហគមន៍
- ជំរុញការដាក់បញ្ចូលបញ្ហាពិការភាពទៅក្នុងផែនការអភិវឌ្ឍន៍នានា
- បន្តសម្របសម្រួលរកការងារធ្វើដល់សិស្សពិការនៅពេលបញ្ចប់វគ្គបណ្តុះបណ្តាល
- ជំរុញអនុវត្តនីតិវិធីធ្វើអធិការកិច្ចតាមក្រសួង ស្ថាប័នរដ្ឋ និងបន្តជំរុញជួយដល់វិស័យឯកជន ក្នុងការទទួលបាន

ពិការចូលបម្រើការងារ (រដ្ឋ ២% ឯកជន ១%)

- បន្តពិនិត្យ កែសម្រួលរឿងអប់រំខ្លី ស្តីពីការជ្រើសរើសជនពិការចូលបម្រើការងារ
- បន្តផ្តល់សេវាព្យាបាលដោយចលនា ជូនជនពិការ
- បន្តផលិត ផ្គត់ផ្គង់ឧបករណ៍សិប្បនិម្មិត ដើម្បីស្តារកាយសម្បទាជូនជនពិការដោយឥតគិតថ្លៃ
- បន្តការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារ និងមុខរបរជូនជនពិការ
- រៀបចំតែងតាំងសមាសភាពគណៈកម្មការ គ្រប់គ្រងរបបគោលនយោបាយជនពិការក្រីក្រនៅតាមសហគមន៍

នៅតាមខេត្តផ្សេងៗទៀត

- រៀបចំគម្រោងថវិកា សម្រាប់វគ្គបណ្តុះបណ្តាលក្រុមការងារគ្រប់គ្រងរបបគោលនយោបាយជនពិការក្រីក្រនៅសហគមន៍
- រៀបចំនីតិវិធីនៃការធ្វើអធិការកិច្ច វិធានការព្រមានដាក់កំហិត និងជាតិពិន័យផ្សេងៗ ចំពោះក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកជនដែលមិនបានអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ
- ចុះធ្វើអធិការកិច្ចនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា
- បន្តពង្រីកការដាក់ហិបសប្បុរសធម៌មូលនិធិជនពិការនៅតាមទីតាំងផ្សេងៗទៀត នៅតាមរាជធានី ខេត្ត។

៤- អភិវឌ្ឍសុខុមាលភាពមនុស្សចាស់

- ជំរុញធ្វើបច្ចុប្បន្នភាពទិន្នន័យសមាគមមនុស្សចាស់
- ពង្រឹងសកម្មភាពសមាគមមនុស្សចាស់ដែលមានស្រាប់ និងជំរុញការបង្កើតសមាគមមនុស្សចាស់នៅតាមរាជធានី ខេត្ត

- បន្តរៀបចំសេចក្តីព្រាងថ្មី ស្តីពីគោលនយោបាយជាតិកម្ពុជាដើម្បីមនុស្សចាស់
- បន្តរៀបចំជំរុញជួយគោលការណ៍ណែនាំ ស្តីពីការថែទាំមនុស្សចាស់តាមលំនៅឋាននៅកម្ពុជា
- បន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដើម្បីលើកកម្ពស់សុខុមាលភាពមនុស្សចាស់ឲ្យកាន់តែប្រសើរឡើង

- គ្រៀមរៀបចំទិវាមនុស្សចាស់អន្តរជាតិ ១ តុលា។

៥- អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល

- បន្តចេញប្រកាសទទួលស្គាល់អតីតមន្ត្រីរាជការស៊ីវិលដែលធ្វើមកក្រសួង ស.អ.យ
- បន្តធ្វើបច្ចុប្បន្នភាពសិទ្ធិវន្ត ប.ជ.ស ដែលទើបចូលនិវត្តន៍ និងអ្នកនៅក្នុងបន្ទុកថ្មី ដើម្បីបម្រើសេវាបើកផ្តល់របបសន្តិសុខសង្គមតាមប្រព័ន្ធធនាគារ
- បន្តសហការរៀបចំប្រកាសអន្តរក្រសួង រវាងក្រសួងអាណាព្យាបាលនៃ ប.ជ.ស ស្តីពីការកំណត់អត្រាភាគទានសម្រាប់ទ្រទ្រង់បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល ដែលដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

៦- អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន

- បន្តចេញប្រកាសផ្តល់របបសន្តិសុខសង្គមជូនអតីតយុទ្ធជនដែលធ្វើពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ
- បន្តកែសម្រួលប្រាក់របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារ មុនឆ្នាំ២០១៤ និងក្រោយឆ្នាំ២០១៤ ឲ្យមានគុណភាពគ្នា
- ពង្រឹងការបើកផ្តល់ប្រាក់របបគោលនយោបាយដល់មុខសញ្ញាអតីតយុទ្ធជន និងគ្រួសារ
- បន្តធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជនដែលធ្វើពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ
- ពង្រឹងកិច្ចសហការជាមួយធនាគារដៃគូ ក្នុងការបើកផ្តល់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន

-ចុះធ្វើអធិការកិច្ចមុខសញ្ញាដែលមិនមកធ្វើបច្ចុប្បន្នភាព និងមុខសញ្ញា ដែលធ្វើបច្ចុប្បន្នភាពហើយមិនមកបើកប្រាក់ពីធនាគារ

-បន្តធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជនដែលនៅសេសសល់ និងអតីតយុទ្ធជនថ្មី ដែលទើបផ្ទេរមកពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដើម្បីបើកផ្តល់របបគោលនយោបាយតាមប្រព័ន្ធធនាគារ

-បន្តពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់អត្រាភាគទានសម្រាប់ទ្រទ្រង់ ប.ជ.អ

-បន្តទទួល ពិនិត្យ និងផ្ទៀងផ្ទាត់លើសំណុំបែបបទស្នើសុំប្រាក់បេឡាមណាសង្គ្រោះ

-ពង្រឹងការអនុវត្តបេឡាមណាសង្គ្រោះ ស.អ.ក ស្របតាមគោលការណ៍នៃលក្ខន្តិកៈ ស.អ.ក ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព

-ចេញសេចក្តីជូនដំណឹងស្តីពីមរណភាពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាចំនួន ៦០សព/ខែ

-បំផុសចលនា ៣ពូកែ ក្នុងអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន

-ពង្រឹងការអនុវត្តគោលការណ៍កំណត់អត្តសញ្ញាណអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ដែលត្រូវទទួលសម្បទានដ៏សង្គមកិច្ច ដោយឈរលើគោលការណ៍សមធម៌។

៧. សិក្សា ស្រាវជ្រាវប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា

-ជំរុញឲ្យមានការសិក្សាបន្ថែមលើសេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គមសម្រាប់ប្រជាជនកម្ពុជា

-រៀបចំចងក្រងលិខិតបទដ្ឋានគតិយុត្តកាមទ្រទ្រង់។

៨. អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ

-បន្តអនុវត្តគោលការណ៍ពង្រឹងសមត្ថភាពស្ថាប័ន មន្ត្រីរាជការស៊ីវិល និងការគ្រប់គ្រងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល

-បន្តរៀបចំឯកសារដំឡើងឋានន្តរសិក្សា ថ្នាក់ និងប្រាក់បំណាច់មុខងារ និងប្រាក់បំណាច់ផ្សេងៗជូនមន្ត្រីរាជការស៊ីវិល

-ពង្រឹងការគ្រប់គ្រងមន្ត្រីរាជការ តាមរយៈការអនុវត្តច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល បទបញ្ជាផ្ទៃក្នុង និងរបៀបរបបធ្វើការឲ្យបានហ្មត់ចត់

-ជំរុញសុំការពិនិត្យ និងឯកភាពលើរបាយការណ៍ស្តីពីការពិនិត្យមើលមុខងារឡើងវិញរបស់ក្រសួង ស.អ.យ ពី គ.ជ.អ.ប

-បន្តធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីលទ្ធផលការងារ និងសកម្មភាពថ្នាក់ដឹកនាំរបស់ក្រសួង នៅក្នុងគេហទំព័ររបស់ក្រសួង (www.mosvy.gov.kh)

-ជំរុញការបើកផ្តល់ប្រាក់បៀវត្សរ៍ និងការផ្គត់ផ្គង់ផ្សេងៗ ឲ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងតម្លាភាព

-ធ្វើការណែនាំបំពេញបន្ថែមនូវបច្ចេកទេសគ្រប់គ្រងថវិការដ្ឋ យកចិត្តទុកដាក់ដល់ការត្រួតពិនិត្យបញ្ជីគណនេយ្យ និងពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

-បន្តអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ

-ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងបន្តនិរន្តរភាពការងាររបស់អង្គការ

-ពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការទេសាភិ ពហុភាគី ជាមួយបណ្តាប្រទេសនានា សហគមន៍អាស៊ាន និងសហគមន៍អន្តរជាតិ

-បន្តចុះធ្វើអធិការកិច្ចតាមមន្ទីរ ស.អ.យ រាជធានី-ខេត្ត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ

-ត្រៀមរៀបចំ វគ្គបណ្តុះបណ្តាលស្តីពីការងារចុះអធិការកិច្ច

-ជំរុញសកម្មភាពវិទ្យាស្ថានជាតិសង្គមកិច្ច តាមរយៈការផ្សព្វផ្សាយ និងការប្រឡងជ្រើសរើសនិស្សិតសម្រាប់ឆ្នាំសិក្សា២០១៤-២០១៥

-បន្តអភិវឌ្ឍកម្មវិធីសិក្សា និងរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ។

រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៤

រដ្ឋមន្ត្រី

ឧប ស៊ុយ

